



របាយការណ៍របស់សវនករឯករាជ្យ

ធនាគារឯកទេស សាវណ្ណ យ៉ែតីស៊ីល ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1-2
របាយការណ៍របស់សវនករឯករាជ្យ	3-6
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	7
របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ	8
របាយការណ៍បម្រែបម្រួលមូលធន	9
របាយការណ៍លំហូរសាច់ប្រាក់	10
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	11-52



Kreston Cambodia is trading under name of Cam Accounting & Tax Service Co., Ltd. Certified Public Accountants and Auditors Tax Agent License (GDT Member) Audit Firm License (KICPAA Member) Financial Institution Audit License (NBC Member)

របាយការណ៍របស់សវនករឯករាជ្យ

Address: #3D, Street 416, Sangkat Tumnup Tuek, Khan Beong Keng Kong, Phnom Penh, Cambodia
Tel: (855) 93 33 51 58 (855) 12 75 32 57
E-mail: info@cam-at.com
www.krestoncambodia.com

ជូនចំពោះភាគទុនិករបស់ធនាគារឯកទេស សាវណ្ណើន ប៊ែនកីថល ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឯកទេសសាវណ្ណើន ប៊ែនកីថល ភីអិលស៊ីហៅថា (“ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 និង របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនឹងគោលការណ៍គណនេយ្យសំខាន់ៗព្រមទាំងកំណត់សម្គាល់ផ្សេងៗដែលមានចាប់ពីទំព័រទី 07 ដល់ ទំព័រទី 52 ។

តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និង ត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022 និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់ (“CIFRSs”) ។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងគឺស្ថិតនៅក្រោមស្តង់ដារដែលបានចែងនិងរៀបរាប់នៅក្នុងផ្នែកទំនួលខុសត្រូវរបស់សវនករទៅលើរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍សវនកម្មរបស់យើង។ យើងជឿជាក់ថាភស្តុតាងសវនកម្មដែលយើងទទួលបានគឺគ្រប់គ្រាន់និងសមហេតុផលក្នុងមូលដ្ឋាននៃការបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើបញ្ហា

យើងសូមផ្ដោតការយកចិត្តទុកដាក់ទៅលើកំណត់សម្គាល់ទី 07 នៃរបាយការណ៍ហិរញ្ញវត្ថុ ការខាតបង់ឥណទានដែលរំពឹងទុក (ECL) របស់ធនាគារដែលមានចំនួនទឹកប្រាក់ 1,737,921 ដុល្លារ មិនបានបញ្ចូលកត្តាម៉ាក្រូសេដ្ឋកិច្ចក្នុងការគណនានោះទេ។ មតិរបស់យើងមិនត្រូវបានកែប្រែទាក់ទងនឹងបញ្ហានេះទេ។

ព័ត៌មានផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឯកទេសសាវណ្ណើន ប៊ែនកីថល ភីអិលស៊ី សម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មមួយផ្សេងទៀត ដែលរបាយការណ៍ចុះថ្ងៃទី 28 ខែមីនា ឆ្នាំ 2022 បានបង្ហាញមតិពិតប្រាកដ និង ត្រឹមត្រូវ។

ឯករាជ្យភាព និងទំនួលខុសត្រូវសីលធម៌ផ្សេងៗ

យើងមានភាពឯករាជ្យពីធនាគារ ដោយអនុលោមតាមតម្រូវការសីលធម៌ដែលពាក់ព័ន្ធនឹងសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុរបស់យើងនៅក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញនូវទំនួលខុសត្រូវប្រកបដោយក្រមសីលធម៌ផ្សេងទៀតរបស់យើងស្របតាមតម្រូវការទាំងនេះ។

ព័ត៌មានបន្ថែមទៅលើរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករមានដូចតទៅនេះ

អភិបាលរបស់ធនាគារ គឺជាអ្នកទទួលខុសត្រូវរាល់ព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងធនាគារ។ ព័ត៌មាននោះ រួមបញ្ចូលទាំងរបាយការណ៍ក្រុមប្រឹក្សាអភិបាល ប៉ុន្តែមិនបានរួមបញ្ចូលជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរបាយការណ៍របស់សវនករឡើយ។

ការបញ្ចេញទស្សនៈរបស់ពួកយើងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ គឺមិនបានរាប់បញ្ចូលជាមួយរបាយការណ៍ក្រុមប្រឹក្សាអភិបាលឡើយ ហើយពួកយើងក៏មិនបញ្ចេញមតិលើរបាយការណ៍នេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ទំនួលខុសត្រូវរបស់សវនករគឺគ្រាន់តែអានរបាយការណ៍របស់ក្រុមប្រឹក្សាអភិបាល និងពិចារណាថាតើ របាយការណ៍របស់ក្រុមប្រឹក្សាអភិបាលមានភាពមិនស៊ីសង្វាក់គ្នាខ្លាំងជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រឺក៏ការយល់ដឹងរបស់យើងដែលទទួលបានក្នុងកំឡុងពេលធ្វើសវនកម្ម ឬរបាយការណ៍របស់ក្រុមប្រឹក្សាអភិបាល ទំនងជាបង្ហាញពីកំហុសជាសារវន្ត។

ប្រសិនបើយោងទៅតាមការងារដែលពួកយើងបានបំពេញ ពួកយើងបានសន្និដ្ឋានថា វាមានភាពមិនត្រឹមត្រូវទាក់ទងជាមួយរបាយការណ៍របស់ក្រុមប្រឹក្សាអភិបាល ដែលតម្រូវអោយយើងរាយការណ៍ពីការពិតនេះ។ យើងគ្មានអ្វីដែលត្រូវរាយការណ៍ពីបញ្ហានេះឡើយ។

ទំនួលខុសត្រូវរបស់អភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

អភិបាលរបស់ធនាគារជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា CIFRSs ហើយនឹងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលអភិបាលធនាគារយល់ថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អភិបាលទាំងអស់ត្រូវមានការទទួលខុសត្រូវរាល់សកម្មភាពរបស់ធនាគារដែលធានាអះអាងថា អាចមាននិរន្តរភាពទៅមុខ និងរាល់បញ្ហាដែលមានជាប់ពាក់ព័ន្ធជាមួយនិងនិរន្តរភាពរបស់ធនាគារ និងគោលបំណងដែលអាចធ្វើអោយមានសកម្មភាពនេះ កើតឡើងដែលតម្រូវ អោយធ្វើការបង្ហាញទៅជាសាធារណៈដោយសារតែវាមានភាពចាំបាច់ លើកលែងតែអភិបាលមានបំណងចង់បិទធនាគារ ឬបញ្ឈប់ប្រតិបត្តិការ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងគឺ ដើម្បីទទួលបាននូវការធានាសមហេតុផលអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារទាំងមូល មិនមានកំហុសឆ្គងជាសារវន្ត មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ និងការចេញរបាយការណ៍សវនករ

ដែលរាប់បញ្ចូលទាំងទស្សនៈរបស់យើង។ ការធានាសមហេតុផលគឺជាកម្រិតខ្ពស់នៃការធានា ប៉ុន្តែមិនធានាថាសវនកម្ម ដែលធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា នឹងរកឃើញកំហុសជាសារវន្តនៅពេលកើតឡើងនោះទេ។ ការបំភាន់អាចកើតឡើងពីការក្លែងបន្លំ ឬកំហុសហើយត្រូវបានគេចាត់ទុកថាជាសារវន្ត ប្រសិនបើជាកំហុសមួយឬសរុប រួម ពួកវាអាចជះឥទ្ធិពលដល់ការសម្រេចចិត្តខាងសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែក លើមូលដ្ឋានទាំងនេះ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា យើងអនុវត្តការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យដែលមានជំនាញវិជ្ជាជីវៈក្នុងការធ្វើសវនកម្មទាំងមូល។ យើងក៏:

- (ក) កំណត់និងវាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមិន ថាដោយសារការក្លែងបន្លំឬកំហុស រៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះនិង ទទួលបានភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់នឹងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ ទស្សនៈរបស់យើង។ ហានិភ័យដែលមិនរកឃើញកំហុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ ជាងកំហុសដែលបណ្តាលមកពីកំហុសអចេតនាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការភ្លេចភ្លាំង ការលុបចោលដោយចេតនាការ បង្ហាញមិនពិត ឬការរំលោភប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង
- (ខ) ទទួលបានការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងសវនកម្មដើម្បីរៀបចំនីតិវិធីសវនកម្មដែល សមស្របក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើ ប្រសិទ្ធភាពនៃការ គ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ
- (គ) វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលបានប្រើនិងភាពសមហេតុផលនៃការប៉ាន់ ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធដែលធ្វើឡើងដោយអ្នកគ្រប់គ្រង
- (ឃ) សន្និដ្ឋានលើភាពសមស្របរបស់អភិបាលក្នុងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ និងផ្អែកលើ ភស្តុតាងសវនកម្មដែលទទួលបានថាភាពមិនច្បាស់លាស់ជាសារវន្តមានទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ប្រសិនបើយើងសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ជូលទៅក្នុងរបាយ ការណ៍របស់សវនកររបស់យើង ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុ ឬបើការ លាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងផ្អែកលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍ សវនកររបស់យើង។ ទោះយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យធនាគារបញ្ឈប់ និរន្តរភាពអាជីវកម្មក៏យើងខ្ញុំមិនដឹងដែរ។
- (ង) វាយតម្លៃការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគាររួមមានការលាតត្រដាងនិង របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែល តំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍មូលដ្ឋានក្នុងលក្ខណៈដែល ទទួលបានការបង្ហាញដោយត្រឹមត្រូវ។

យើងបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងៗ វិសាលភាពនិងពេលវេលាដែលបានគ្រោង
ទុកសម្រាប់ធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរូបបញ្ចូលទាំងចំណុចខ្វះខាតក្នុងការគ្រប់គ្រង
ផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលសវនកម្មរបស់យើង។

តំណាង Kreston Cambodia

ប្រតិបត្តិការក្រោមឈ្មោះ: Cam Accounting & Tax Service Co., Ltd.

ស្នងការគណនេយ្យនិងសវនកម្ម

**Keat Heng, CPA, ACCA
Audit Partner**

ទីក្រុងភ្នំពេញ, ប្រទេសកម្ពុជា

ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2023

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	សម្គាល់	នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022		នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	5	535	2,203	1,180	4,807
ប្រាក់តម្កល់នៅស្ថាប័នហិរញ្ញវត្ថុ	6	2,625,137	10,807,689	4,163,796	16,963,305
ប្រាក់កម្ចីនិងបុរេប្រទាន	7	11,570,731	47,636,700	10,360,840	42,210,062
ទ្រព្យសកម្មផ្សេងៗ	8	134,453	553,543	154,815	630,716
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារជាតិ	9	750,000	3,087,750	750,000	3,055,500
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យ	10	22,198	91,389	37,868	154,274
ទ្រព្យ និងគ្រឿងបរិក្ខារ	11	29,964	123,362	39,895	162,532
ពន្ធពន្យារជាទ្រព្យសកម្ម	21 (ក)	84,544	348,068	106,335	433,209
ទ្រព្យអរូបិយ	12	-	-	7,562	30,808
សរុបទ្រព្យសកម្ម		15,217,562	62,650,704	15,622,291	63,645,213
បំណុល					
បំណុលផ្សេងៗ	13	37,578	154,709	43,855	178,665
បំណុលភតិសន្យា	23 (ក)	16,380	67,436	31,506	128,355
បំណុលពន្ធលើប្រាក់ចំណេញ	21 (ខ)	-	-	7,000	28,518
សរុបបំណុល		53,958	222,145	82,361	335,538
មូលធន					
ដើមទុន	14	15,000,000	60,000,000	15,000,000	60,000,000
ប្រាក់ចំណេញរក្សាទុក	15	163,604	644,959	539,930	2,183,003
លំអៀងពីអត្រាប្តូរប្រាក់		-	1,783,600	-	1,126,672
សរុបមូលធន		15,163,604	62,428,559	15,539,930	63,309,675
សរុបបំណុល និង មូលធន		15,217,562	62,650,704	15,622,291	63,645,213

កំណត់សម្គាល់ដែលបានភ្ជាប់មកនេះ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ

	សម្គាល់	សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	16	1,134,710	4,637,560	1,098,638	4,469,259
ចំណូលគ្មានការប្រាក់		34,367	140,458	31,121	126,600
ចំណូលសុទ្ធ		1,169,077	4,778,018	1,129,759	4,595,859
ចំណាយបុគ្គលិក	17	(644,333)	(2,633,389)	(540,282)	(2,197,867)
វិលវិល និងវិលវិលសំទ្រព្យសកម្មអរូបិយ	18	(33,163)	(135,537)	(29,639)	(120,571)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	19	(234,180)	(957,094)	(240,133)	(976,861)
ប្រាក់ចំណេញប្រតិបត្តិការមុនពេលការខាតបង់		257,401	1,051,998	319,705	1,300,560
សំវិធានធនសម្រាប់ឱនភាពឥណទាន ដែលរំពឹងទុក ("ECL")	20	(603,692)	(2,467,289)	(463,624)	(1,886,022)
ខាតមុនបង់ពន្ធ		(346,291)	(1,415,291)	(143,919)	(585,462)
ពន្ធលើប្រាក់ចំណេញ	21 (ត)	(30,035)	(122,753)	55,098	224,139
ខាតក្នុងឆ្នាំ		(376,326)	(1,538,044)	(88,821)	(361,323)
ប្រាក់ចំណេញពេញលេញផ្សេងៗ		-	-	-	-
លម្អៀងពីការប្រែសម្រួលរូបិយប័ណ្ណ		-	656,928	-	-
សរុបប្រាក់ចំណេញពេញលេញក្នុងឆ្នាំ		(376,326)	(881,116)	(88,821)	(361,323)

កំណត់សម្គាល់ដែលបានភ្ជាប់មកនេះ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍បម្រែបម្រួលមូលធន

	មូលធន	ប្រាក់ចំណេញ រក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យថ្ងៃទី 01 ខែមករា ឆ្នាំ 2021	15,000,000	628,751	15,628,751
ខាតក្នុងឆ្នាំ	-	(88,821)	(88,821)
សមតុល្យថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	15,000,000	539,930	15,539,930
ខាតក្នុងឆ្នាំ	-	(376,326)	(376,326)
សមតុល្យថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	15,000,000	163,604	15,163,604

	មូលធន	ប្រាក់ចំណេញ រក្សាទុក	លំអៀងអត្រា ប្តូរប្រាក់	សរុប
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
សមតុល្យថ្ងៃទី 01 ខែមករា ឆ្នាំ 2021	60,000,000	2,544,326	673,972	63,218,298
ខាតក្នុងឆ្នាំ	-	(361,323)	-	(361,323)
លំអៀងពីអត្រាប្តូរប្រាក់	-	-	452,700	452,700
សមតុល្យថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	60,000,000	2,183,003	1,126,672	63,309,675
ខាតក្នុងឆ្នាំ	-	(1,538,044)	-	(1,538,044)
លំអៀងពីអត្រាប្តូរប្រាក់	-	-	656,928	656,928
សមតុល្យថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	60,000,000	644,959	1,783,600	62,428,559

កំណត់សម្គាល់ដែលបានភ្ជាប់មកនេះ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍លំហូរសាច់ប្រាក់

	សម្គាល់	សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិ					
ខាតមុនបង់ពន្ធ		(346,291)	(1,415,291)	(143,919)	(585,462)
និយ័តកម្មសម្រាប់:					
វិលស័ និងវិលស័ទ្រព្យសកម្មអរូបិយ	18	33,163	135,537	29,639	120,571
ឱនភាពឥណទានរំពឹងទុក (ECL)	20	603,692	2,467,289	463,624	1,886,022
ប្រាក់ចំណូលផ្សេងទៀតពីបំណុលភតិសន្យា		-	-	6,450	26,239
ការចំណាយការប្រាក់លើបំណុលភតិសន្យា	23 (ក)	1,809	7,393	1,432	5,825
ប្រតិបត្តិការចំណេញមុនបម្រែបម្រួលទុនបង្វិល		292,373	1,194,928	357,226	1,453,195
បម្រែបម្រួល:					
ប្រាក់កម្ចីនិងបុរេប្រទាន	7	(1,815,101)	(7,418,318)	416,484	1,694,257
ទ្រព្យសកម្មផ្សេងៗ	8	20,362	83,219	7,979	32,459
បំណុលផ្សេងៗ	13	(6,277)	(25,654)	651	2,648
លំហូរសាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(1,508,643)	(6,165,825)	782,340	3,182,559
ពន្ធលើប្រាក់ចំណេញដែលបានបង់	21 (ខ)	(15,244)	(62,302)	(119,065)	(484,356)
លំហូរសាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពប្រតិបត្តិការ		(1,523,887)	(6,228,127)	663,275	2,698,203
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
(ការដាក់)/ ដកប្រាក់បញ្ញើមានកាលកំណត់ដែល មានរយៈពេលលើសពី៣ខែ		(844,196)	(3,450,229)	122,302	497,525
លំហូរសាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពវិនិយោគ		(844,196)	(3,450,229)	122,302	497,525
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការប្រាក់បានបង់លើបំណុលភតិសន្យា	23 (ក)	(1,809)	(7,393)	(1,432)	(5,825)
ការសងបំណុលភតិសន្យា	23 (ក)	(15,126)	(61,820)	(15,503)	(63,066)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		(16,935)	(69,213)	(16,935)	(68,891)
ការផ្លាស់ប្តូរសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(2,385,018)	(9,747,569)	768,642	3,126,837
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី 01 ខែមករា		2,959,062	12,055,218	2,190,420	8,923,771
លម្អៀងពីបង្កការប្រែសម្រួលរូបិយប័ណ្ណ		-	55,691	-	4,610
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី 31 ខែធ្នូ	23 (ខ)	574,044	2,363,340	2,959,062	12,055,218

កំណត់សម្គាល់ដែលបានភ្ជាប់មកនេះ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១. ព័ត៌មានទូទៅ

ធនាគារឯកទេស សាវ័រធីន ប្រៃសណីយ៍ ភីអិលស៊ី (ពីនេះតទៅហៅថា “ធនាគារ”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2016 ដោយអនុលោមតាមអាជ្ញាប័ណ្ណ វិនិយោគលេខ No. 00011446 ធនាគារជាតិនៃកម្ពុជា (“NBC”) បានចេញអាជ្ញាប័ណ្ណដើម្បីធ្វើប្រតិបត្តិការអាជីវកម្មធនាគារពាណិជ្ជដោយមានសុពលជាអចិន្ត្រៃយ៍។

ការិយាល័យចុះបញ្ជី និងការិយាល័យបច្ចុប្បន្ន : #294 យូនីត ប៊ី ផ្លូវម៉ៅសេទុង (245) ភូមិ3 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

២. សកម្មភាពចម្បងរបស់ធនាគារ

សកម្មភាពចម្បងរបស់ធនាគារគឺ សេវាទូទៅដែលទាក់ទងនឹងវិស័យធនាគារ និងការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ។ មិនមានការប្រែប្រួលទៅលើកម្មភាពចម្បងរបស់ធនាគារនោះទេនៅក្នុងកំឡុងកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

៣. មូលដ្ឋានគ្រឹះនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងតាមសន្មតិកម្មថ្លៃដើម ហើយត្រូវបានកែសម្រួលដោយបញ្ចូលមូលដ្ឋានគ្រឹះផ្សេងៗនៃការវាយតម្លៃដូចដែលបានបង្ហាញនៅក្នុងផ្នែកដទៃទៀតរបស់ គោលនយោបាយសំខាន់ៗគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (“CIFRSs”) ។

(ក) បទដ្ឋាន និងការបកស្រាយដែលមានប្រសិទ្ធភាពសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន

ក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នស្តង់ដារគណនេយ្យ និងការបកស្រាយថ្មីមានដូចខាងក្រោម៖

- វិសោធនកម្មលើ IFRS 3 ឯកសារយោងទៅនឹងក្របខណ្ឌទស្សនៈទាន
- វិសោធនកម្មលើ IAS 16 ទ្រព្យ រោងចក្រ និងបរិក្ខារ-អនុវត្តមុនចូលជាធរមាន
- វិសោធនកម្មលើ IAS 37 កិច្ចសន្យាមិនអាចកែប្រែបាន-ចំណាយនៃការបំពេញកិច្ចសន្យា
- ការកែលម្អប្រចាំឆ្នាំ (2018-2020 រដ្ឋ):
 - ក្រុមហ៊ុនបុត្រសម្ព័ន្ធជាអ្នកទទួលយកលើកដំបូង (វិសោធនកម្មលើ IFRS 1)
 - ថ្លៃសេវាក្នុងការធ្វើតេស្ត “10 ភាគរយ ” សម្រាប់ការមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុ (វិសោធនកម្មលើ IFRS 9)
 - លើកទឹកចិត្តលើការជួល (វិសោធនកម្មលើ IFRS 16)
 - ការបង់ពន្ធក្នុងរង្វាស់តម្លៃសមរម្យ (វិសោធនកម្មលើ IAS 41)

ការអនុម័តស្តង់ដារគណនេយ្យខាងលើ និង/ឬការបកស្រាយ (រួមទាំងវិសោធនកម្មជាបន្តបន្ទាប់ ប្រសិនបើមាន) មិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។

(ខ) ស្តង់ដារគណនេយ្យថ្មីសម្រាប់ទម្រង់នៃការវិនិយោគ

ស្តង់ដារវិសោធនកម្ម និងការបកស្រាយទាំងនោះមិនទាន់មានប្រសិទ្ធភាព និងមិនត្រូវបានអនុវត្តដោយធនាគារមុនកាល
កំណត់៖

- វិសោធនកម្មចំពោះ IAS លេខ 1 ចំណាត់ថ្នាក់នៃបំណុលជាវាយ:ពេលវែង ឬរយៈពេលខ្លី
- IFRS លេខ 17 កិច្ចសន្យាធានារ៉ាប់រង
- IAS 8 និយមន័យនៃការប៉ាន់ប្រមាណគណនេយ្យ
- IAS លេខ 12 ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ។

ស្តង់ដារគណនេយ្យខាងលើនិង/ឬការបកស្រាយ (រួមទាំងការកែប្រែដែលមានលទ្ធផល ប្រសិនបើមិនមាន) មិនមានផលប៉ះ
ពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារក្នុងកាលបរិច្ឆេទបច្ចុប្បន្នទេ។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ

៤.១ សុភវិនិច្ឆ័យសំខាន់ៗ និង ការវិនិច្ឆ័យ

ប្រភពសំខាន់ៗនៃការប៉ាន់ស្មានលើភាពមិនច្បាស់លាស់

អ្នកគ្រប់គ្រង ជឿជាក់ថាគ្មានការសន្មតសំខាន់ៗណាមួយទាក់ទងនឹងកង្វល់ទៅអនាគត និងប្រភពគន្លឹះផ្សេងទៀតនៃភាព
មិនច្បាស់លាស់នៃការប៉ាន់ស្មានក្នុងកាលបរិច្ឆេទនៃការរាយការណ៍ ដែលមានហានិភ័យគួរឱ្យកត់សម្គាល់ក្នុងការបង្កឱ្យមាន
ការកែសម្រួលទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអកម្មក្នុងកំឡុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ក្រៅពីការបង្ហាញខាងក្រោម៖

(ក) ឱនភាពនៃប្រាក់កម្ចី

សិរិទានធនបាត់បង់សម្រាប់ប្រាក់កម្ចីដល់អតិថិជន ត្រូវបានផ្អែកលើការសន្មត់អំពីហានិភ័យនៃការខកខានបង់ និងការព្យាករណ៍អ
ត្រាបាត់បង់ ។ ធនាគារ បានធ្វើវិសោធនកម្មដោយផ្អែកលើទិន្នន័យនៃការទូទាត់កន្លងមកនិងលក្ខខណ្ឌនៃការទូទាត់ដើម្បីធ្វើភាគណនា
នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ។

(ខ) ពន្ធលើប្រាក់ចំណូល

មានប្រតិបត្តិការនិងការគណនាខ្លះ ដែលធ្វើអោយការកំណត់ពន្ធចុងក្រោយអាចខុសគ្នាពីការប៉ាន់ស្មានដំបូង។ ធនាគារទទួលស្គាល់
បំណុលពន្ធផ្អែកលើចំណេះដឹងរបស់ខ្លួនអំពីច្បាប់ពន្ធ និងធ្វើការប៉ាន់ស្មានទឹកប្រាក់ពន្ធនៅស្ថានភាពធម្មតារបស់អាជីវកម្មរបស់ខ្លួ
ន។ ប្រសិនបើលទ្ធផលចុងក្រោយការប៉ាន់ស្មានខុសគ្នាជាមួយចំនួនពន្ធ ដែលទទួលស្គាល់ពីដំបូង នោះវា
នឹងមានឥទ្ធិពលលើចំណាយពន្ធ និងពន្ធពន្យារនៅក្នុងកាលបរិច្ឆេទដែលប៉ាន់ស្មាននោះ។ គោលការណ៍គណនេយ្យ
សំខាន់ដែលត្រូវបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ដូចខាងក្រោម។

(គ) អាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលអាចធ្វើការវិលស្ទើរ

អ្នកគ្រប់គ្រង ពិនិត្យឡើងវិញអំពីអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលអាចវិលស្ទើរបាននៅរៀងរាល់កាលបរិច្ឆេទរបាយ
ការណ៍នីមួយៗ ដោយផ្អែកលើការវិវឌ្ឍនៃការប្រើប្រាស់ទ្រព្យសកម្មទាំងនោះ។ ភាពមិនប្រាកដប្រជាភ្នាក់ងារប៉ាន់
ប្រមាណទាំងនេះ ទាក់ទងនឹងភាពយឺតយ៉ាវនៃបច្ចេកវិទ្យាដែលអាចផ្លាស់ប្តូរការប្រើប្រាស់ទ្រព្យ និងគ្រឿងបរិក្ខារ និងកម្ម
វិធីកុំព្យូទ័រមួយចំនួន។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

ការវិនិច្ឆ័យសំខាន់ៗដែលធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

អ្នកគ្រប់គ្រងជឿជាក់ថា មិនមានករណីនៃការអនុវត្តការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យរបស់ ធនាគារដែលនឹងជះឥទ្ធិពលយ៉ាងសំខាន់ទៅលើចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គោលនយោបាយគណនេយ្យចម្បង ដែលត្រូវបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ដូចខាង ក្រោម។ គោលនយោបាយគណនេយ្យទាំងនេះ ត្រូវបានអនុវត្តជាប់លាប់ដោយធនាគារក្នុងកំឡុងឆ្នាំ។

៤.២ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណមុខងារ និង ការបង្ហាញរូបិយប័ណ្ណ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានបង្ហាញ នៅក្នុងរូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចបឋម ដែលធនាគារមាន ប្រតិបត្តិការ នោះគឺជារូបិយប័ណ្ណមុខងារ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារអាមេរិក ("ដុល្លារអាមេរិក") ដែលជារូបិយប័ណ្ណមុខងារ និងបង្ហាញ របស់ធនាគារ។

យោងតាមការអនុលោមតាមប្រកាសលេខ B7-06-165 ចុះថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2007 របស់ធនាគារជាតិនៃកម្ពុជា ការបំប្លែងអោយក្លាយជាប្រាក់រៀលត្រូវធ្វើឡើងសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់សម្គាល់របាយការណ៍ ហិរញ្ញវត្ថុនៅក្នុងកាលបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 តម្រូវអោយប្រើអត្រាប្តូរប្រាក់ដែលចេញដោយធនាគារជាតិនៃ កម្ពុជា ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានគេបង្ហាញជាខ្មែររៀលដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុង 1 ដុល្លារអាមេរិក ដូចក្នុងតារាងខាង ក្រោម៖

			អត្រាប្រាក់រៀល	អត្រាជាមធ្យម
31 ធ្នូ 2022	1 ដុល្លារអាមេរិក	=	4,117 រៀល	4,087 រៀល
31 ធ្នូ 2021	1 ដុល្លារអាមេរិក	=	4,074 រៀល	4,068 រៀល

ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកាត់ខ្ទង់រាយសម្រាប់ប្រាក់ដុល្លារ និងខ្ទង់ពាន់សម្រាប់ប្រាក់រៀល ។

(ខ) ប្រតិបត្តិការណ៍ រូបិយប័ណ្ណបរទេស និង សមតុល្យ

ប្រតិបត្តិការរូបិយប័ណ្ណផ្សេងទៀតក្រៅពីរូបិយប័ណ្ណមុខងាររបស់ធនាគារ (រូបិយប័ណ្ណបរទេស) ត្រូវបានកត់ត្រាក្រោយ បំប្លែងដោយប្រើអត្រាប្តូរប្រាក់ទូទៅនៅកាលបរិច្ឆេទប្រតិបត្តិការ។ នៅក្នុងបញ្ចប់នៃរបាយការណ៍នីមួយៗប្រតិបត្តិការរូបិយ វត្ថុដែលជារូបិយប័ណ្ណបរទេសត្រូវបានបំប្លែងតាមអត្រាដែលមាននៅក្នុងត្រារៃរយៈពេលរបាយការណ៍នីមួយៗ។ ប្រតិបត្តិ ការមិនមែនជារូបិយវត្ថុ ដែលមានតម្លៃទីផ្សារជារូបិយប័ណ្ណបរទេស ត្រូវបានបំប្លែងតាមអត្រានៅកាលបរិច្ឆេទនោះ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

ប្រតិបត្តិការមិនមែនជាប្រតិបត្តិការដែលត្រូវបានវាស់វែងតាមតម្លៃប្រតិសាស្ត្រ ជាប្រតិបត្តិការបណ្តោះអាសន្នមិនត្រូវបានអោយបំប្លែងទេ។

៤.៣ ទ្រព្យ និងត្រូវបរិក្ខារ

ទ្រព្យ និងត្រូវបរិក្ខារទាំងអស់ត្រូវបានវាស់វែងដោយតម្លៃដើម។ ការចំណាយរួមមានចំណាយដែលត្រូវបានផ្ទេរដោយផ្ទាល់ទៅនឹងការទិញទ្រព្យសកម្ម និងការចំណាយផ្សេងទៀតដោយផ្ទាល់ដែលនាំឱ្យទ្រព្យសកម្មទៅជាលក្ខខណ្ឌការងារសម្រាប់ការប្រើប្រាស់របស់ខ្លួន។ ដីដែលជាកម្មសិទ្ធិ ត្រូវបានវាយការទៅតាមតម្លៃដើមដកនឹងការខាតបង់ឱនភាពប្រសិនបើមានហើយមិនត្រូវធ្វើរំលស់ទេ។

បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យ និងត្រូវបរិក្ខារទាំងអស់ត្រូវបានវាយការណ៍តាមតម្លៃដើមដករំលស់បង្ក និងការខាតបង់លើឱនភាព។

ថ្លៃដើមបន្តបន្ទាប់ត្រូវបានបញ្ចូលក្នុងតម្លៃយោងរបស់ទ្រព្យ ឬត្រូវបានទទួលស្គាល់ថាជាទ្រព្យសកម្មដាច់ដោយឡែកបើសិនជាអាចអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលជាប់ពាក់ព័ន្ធនឹងធាតុដែលនឹងហូរចូលទៅធនាគារហើយតម្លៃរបស់ធាតុអាចត្រូវបានវាស់វែងបាន។ តម្លៃយោងនៃសាច់ប្រាក់ ដែលត្រូវបានជំនួសត្រូវបានគេលែងទទួលស្គាល់។ ការចំណាយលើសេវាប្រចាំថ្ងៃនៃបរិក្ខារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតដែលកើតឡើង។

ការរំលស់ត្រូវបានគិតក្នុងប្រាក់ចំណេញ ឬខាតហើយត្រូវបានគណនាតាមវិធីសាស្ត្របន្ថយដើម្បីលុបចោលចំនួនរំលស់នៃទ្រព្យសកម្មក្នុងរយៈពេលដែលមានអាយុកាលដែលបានប្រមាណ។ ការរំលស់ទ្រព្យនឹងត្រូវបន្តធ្វើរហូតដល់ទ្រព្យនោះបានរំលស់ពេញលេញ បើទោះបីជាយប់ប្រើប្រាស់ឬបោះចោលក៏ដោយ ។ រំលស់ប្រចាំឆ្នាំតាមអត្រាជាភាគរយដូចខាងក្រោម ÷

ការជួសជុល និងកែលម្អ	20%
គ្រឿងសង្ហារឹម និងបរិក្ខារ	25%
កុំព្យូទ័រ	50%
ឧបករណ៍និងផ្សេងៗ	20%
យានយន្ត	25%

ដំណើរការនៃការសាងសង់ ដែលមិនទាន់រួចរាល់សម្រាប់ការប្រើប្រាស់ពាណិជ្ជកម្មនៅក្នុងបញ្ចប់នៃរយៈពេលរបាយការណ៍ត្រូវរក្សាថ្លៃដើមហើយចាត់ជាទ្រព្យសកម្មរយៈវែង ការធ្វើរំលស់ត្រូវធ្វើឡើងនៅពេលសាងសង់រួចរាល់នឹងអាចប្រើប្រាស់ពាណិជ្ជកម្មបាន ។

ថ្លៃដើមសាងសង់រួមបញ្ចូល ថ្លៃដើមផ្ទាល់ ចំណាយពាក់ព័ន្ធនឹងការប្រាក់លើប្រាក់កម្ចី ដែលយកមកធ្វើហិរញ្ញប្បទានដល់ការសាងសង់ឬការទិញទ្រព្យសម្បត្តិរហូតដល់កាលបរិច្ឆេទ ដែលទ្រព្យសម្បត្តិត្រូវបានបញ្ចប់ និងប្រើប្រាស់វាជាចំណូលសុទ្ធនៃការប្រាក់លើការវិនិយោគបណ្តោះអាសន្ននៃប្រាក់កម្ចីទាំងនោះ។

តម្លៃកាកសំណល់ អាយុកាលនៃការប្រើប្រាស់ និងវិធីសាស្ត្រធ្វើវិលវល់ត្រូវបានពិនិត្យឡើងវិញនៅចុងបញ្ចប់នៃរយៈពេល
របាយការណ៍នីមួយៗដើម្បីធានាថាវិធីសាស្ត្រ នៃការធ្វើវិលវល់និងរយៈពេលនៃការវិលវល់គឺស្របទៅនឹងការប៉ាន់ស្មានទុកជា
មុន និងការរំពឹងទុកនៃការប្រើប្រាស់សម្រាប់ផលចំណេញសេដ្ឋកិច្ចនាពេលអនាគត ។

ការចំណាយជាបន្តបន្ទាប់ត្រូវបានរាប់បញ្ចូលក្នុងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម ឬត្រូវបានទទួលស្គាល់ថាជាទ្រព្យដាច់
ដោយឡែកបើសមស្របនៅពេលថ្លៃដើមកើតឡើង ហើយវាអាចនឹងមានអត្ថប្រយោជន៍សេដ្ឋកិច្ចអនាគតដែលទាក់ទង
នឹងទ្រព្យនោះនឹងហូរចូលធនាគារ និងថ្លៃដើមនៃទ្រព្យអាច ត្រូវបានវាស់វែងនិងជឿទុកចិត្ត។ សេហ៊ុយដឹកត្រូវបានទទួល
ស្គាល់។ ថ្លៃដើមនៃការប្រើប្រាស់ឧបករណ៍ប្រចាំថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញឬខាតបង់
ដែលបានកើតឡើង។ ការចំណាយរួមមានការប៉ាន់ប្រមាណដំបូងនៃការរុះរើនិងរៀបចំជួសជុលដុលទីតាំងរបស់ធនាគារដែល
ធនាគារមានកាតព្វកិច្ចទទួលស្គាល់ចំណាយនៅពេលដែលទ្រព្យសម្បត្តិនោះត្រូវបានទទួលស្គាល់ ។

ទ្រព្យនិងឧបករណ៍ដែលត្រូវរាយបំបាត់ទទួលស្គាល់នៅពេល ដែលមិនមានផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតពីការប្រើ
ប្រាស់ឬការលក់ចោលនោះ ការចំណេញ ឬខាត ណាមួយដែលកើតឡើងដោយសារការមិនទទួលស្គាល់ទ្រព្យសម្បត្តិត្រូវ
បានរាប់បញ្ចូលជាប្រាក់ចំណេញនៅខាត។

៤.៤ ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយ តំណាងឱ្យការចំណាយលើការទិញកម្មវិធីកុំព្យូទ័រសម្រាប់ប្រើប្រាស់ក្នុងអត្រា 25%។ ការទទួលស្គាល់
ជាដំបូងទ្រព្យសកម្មអរូបិយគណនាតាមតម្លៃដើមដកវិលវល់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ។

ទ្រព្យអរូបិយត្រូវបានគេវាយតម្លៃថាមានអាយុកាលប្រើប្រាស់មានកំណត់ និងត្រូវបានវិលវល់ក្នុងរយៈពេលអាជ្ញាប័ណ្ណ
ដោយប្រើវិធីសមតុល្យថយចុះ។ ទ្រព្យសកម្មអរូបិយក៏ត្រូវបានវាយតម្លៃ សម្រាប់ការចុះខ្សោយដែរនៅពេលមានការចង្អុល
បង្ហាញថាទ្រព្យនោះមានកង្វះខាត ឬមានបញ្ហាក្នុងការប្រើប្រាស់។ រយៈពេល និងវិធីវិលវល់ត្រូវបានពិនិត្យនៅចុងបញ្ចប់នៃ
រយៈពេលរបាយការណ៍នីមួយៗ

៤.៥ ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលធនាគារបានក្លាយជាកា
តិកិច្ចសន្យារបស់ឧបករណ៍ទាំងនេះ។

ឧបករណ៍ហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ជាទ្រព្យហិរញ្ញវត្ថុ ហិរញ្ញវត្ថុបំណុល ឬឧបករណ៍មូលធនស្របតាមខ្លឹមសារនៃការរៀបចំកិច្ចសន្យា
និងនិយមន័យនៅក្នុង CIAS 32។ ការប្រាក់ ភាគលាភ ប្រាក់ចំណេញ និងការខាតទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុដែលចាត់ថ្នាក់ជា
បំណុលត្រូវរាយការណ៍ជាការចំណាយឬចំណូល។ ការថែទាំដល់អ្នកកាន់ឧបករណ៍ ហិរញ្ញវត្ថុដែលចាត់ថ្នាក់ជាមូលធនត្រូវកត់ត្រា
ដោយផ្ទាល់ទៅមូលធន។

ឧបករណ៍ហិរញ្ញវត្ថុត្រូវបានទូទាត់នៅពេលដែលធនាគារមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីទូទាត់ នឹងមានបំណងដោះស្រាយលើមូល
ដ្ឋានសុទ្ធឬដើម្បីដឹងពីទ្រព្យនិងទូទាត់បំណុល ក្នុងពេលដំណាលគ្នា។

ឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ជាដំបូងក្នុងតម្លៃសមស្រប (ក្រៅពីការទទួលបានពីពាណិជ្ជកម្មដោយមិនមានសមាសធាតុ ហិរញ្ញប្បទានសំខាន់ដែលត្រូវបានវាស់តាមតម្លៃប្រតិបត្តិការ ដូចមានចែងក្នុង CIFRS15- ប្រាក់ចំណូលពីកិច្ចសន្យាជាមួយនឹងអតិថិជន នៅពេលចាប់ផ្តើម)។ ថ្លៃដើមប្រតិបត្តិការដែលបណ្តាលមកពីការទិញ ឬចេញឧបករណ៍ហិរញ្ញវត្ថុ (ក្រៅពីឧបករណ៍ហិរញ្ញវត្ថុ ក្នុងតម្លៃសមស្របតាមរយៈការចំណេញ ឬខាត) ត្រូវបានបន្ថែម / ដកពីតម្លៃបន្ថែមលើការទទួលស្គាល់ដំបូងបើសមរម្យ។ ថ្លៃដើមប្រតិបត្តិការលើឧបករណ៍ហិរញ្ញវត្ថុក្នុងតម្លៃសមស្របតាមរយៈប្រាក់ចំណេញ ឬការខាតបង់ត្រូវបាន ទទួលស្គាល់ភ្លាមៗនៅក្នុងប្រាក់ចំណេញឬការខាតបង់។

ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងរបាយការណ៍គោលនយោបាយបុគ្គលដែលជាប់ទាក់ទងនឹងចំណុចនីមួយៗ។

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់ទាំងអស់ត្រូវបានវាស់វែងជាបន្តបន្ទាប់ទាំងអស់ក្នុងតម្លៃរំលស់ ឬតម្លៃសមរម្យតាមរយៈប្រាក់ចំណេញ ឬការខាតបង់ ឬប្រាក់ចំណូលសរុបផ្សេងទៀត អាស្រ័យលើការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ឧបករណ៍បំណុល

(I) ថ្លៃដើមរំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងសម្រាប់ការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលលំហូរសាច់ប្រាក់ទាំងនោះ តំណាងឱ្យការទូទាត់ប្រាក់ដើម និងការប្រាក់តែប៉ុណ្ណោះ។ ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ដោយការយកអត្រាការប្រាក់ដែលមានប្រសិទ្ធភាពទៅនឹងតម្លៃយោងសរុបនៃទ្រព្យហិរញ្ញវត្ថុ នៅពេលដែលទ្រព្យសកម្មមានឱនភាពជាបន្តបន្ទាប់ ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់ដោយអនុវត្តអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពទៅនឹងថ្លៃរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

វិធីសាស្ត្រការប្រាក់ដែលមានប្រសិទ្ធភាព គឺវិធីសាស្ត្រមួយនៃការគណនាចំណាយរំលស់នៃទ្រព្យហិរញ្ញវត្ថុនឹងបែងចំណូលការប្រាក់ក្នុងរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែល discount & estimated future cash receipts (រួមទាំងថ្លៃសេវានិងពិន្ទុទាំងអស់ដែលបានបង់ ឬទទួលបាន ដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ថ្លៃដើមប្រតិបត្តិការនិង other Premiums ឬ discounts) ដោយមិនរាប់បញ្ចូលការខាតបង់ឥណទានដែលរំពឹងទុកតាមរយៈអាយុកាលរំពឹងទុក នៃទ្រព្យហិរញ្ញវត្ថុរយៈពេលខ្លី (នៅពេលសមស្រប)។

(II) តម្លៃសមស្របតាមរយៈ ប្រាក់ចំណូលផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើង សម្រាប់ការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យានឹងការលក់ទ្រព្យហិរញ្ញវត្ថុ ដែលលំហូរសាច់ប្រាក់របស់ទ្រព្យតំណាងឱ្យការទូទាត់ដើម និងការប្រាក់តែប៉ុណ្ណោះ។ នៅក្នុងតម្លៃយោងត្រូវបានធ្វើឡើងតាមរយៈប្រាក់ចំណូលផ្សេងៗ និងបង្កទុកក្នុងទុនបម្រុងតម្លៃសមស្របលើកលែងតែការទទួលស្គាល់ឱនភាពនៃតម្លៃចំណូលការប្រាក់ និងអត្រាប្តូរប្រាក់បរទេសដែលត្រូវបានទទួលស្គាល់ដោយផ្ទាល់នូវប្រាក់ចំណេញឬខាត។ ចំណូលការប្រាក់ត្រូវបាន គណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាព។

(III) តម្លៃសមស្របតាមរយៈចំណេញ ឬខាត

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលមិនត្រូវនិងលក្ខណៈវិនិច្ឆ័យសម្រាប់ចំណាយវិលវល់ឬតម្លៃសមស្របតាមរយៈប្រាក់ចំណូលផ្សេងៗទៀត ត្រូវបានវាស់វែងតាមតម្លៃសមស្របតាមរយៈប្រាក់ចំណេញ ឬខាត។

ធនាគារកំណត់ចំណាត់ថ្នាក់ឧបករណ៍បំណុលឡើងវិញ និងពេលណាកំរុអាជីវកម្មរបស់ខ្លួនសម្រាប់ការគ្រប់គ្រងទ្រព្យទាំងនោះផ្ទាល់ ឬរ។

វិនិយោគមូលធន

រាល់ការវិនិយោគមូលធន ត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយតម្លៃសមស្របជាមួយ និងការចំណេញនិងខាតទទួលស្គាល់ ជាប្រាក់ចំណេញឬខាត លើកលែងកន្លែងដែលធនាគារបានជ្រើសរើសដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របនៅក្នុងប្រាក់ចំណូលផ្សេងទៀត និងប្រមូលបាននៅក្នុងទុនបម្រុងតម្លៃសមស្របនៅពេលមានការទទួលស្គាល់ដំបូង។

ការកំណត់តម្លៃត្រឹមត្រូវតាមរយៈប្រាក់ចំណូលផ្សេងៗទៀត មិនត្រូវបានអនុញ្ញាតទេ ប្រសិនបើការវិនិយោគមូលធនត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬត្រូវបានកំណត់ដើម្បីលុបបំបាត់ ឬកាត់បន្ថយយ៉ាងខ្លាំងនូវការវាស់វែងឬភាពជាប់លាប់នៃការទទួលស្គាល់ដែលនឹងកើតឡើង។

ប្រាក់ចំណូលភាគលាភពីប្រភេទទ្រព្យសកម្មហិរញ្ញវត្ថុត្រូវ បានទទួលស្គាល់ជាប្រាក់ចំណេញឬខាតនៅពេលសិទ្ធិទទួលបានការទូទាត់ ត្រូវបានបង្កើតឡើងលុះត្រាតែភាគលាភតំណាងឱ្យផ្នែកខ្លះថ្លៃដើមវិនិយោគមូលធនត្រឡប់មកវិញ។

(ខ) បំណុលហិរញ្ញវត្ថុ

(I) បំណុលហិរញ្ញវត្ថុនៃតម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬខាត

តម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬការខាត រួមមានបំណុលហិរញ្ញវត្ថុដែលត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្មឬ ត្រូវបានកំណត់ ដើម្បីលុបបំបាត់ឬកាត់បន្ថយការទទួលស្គាល់មិនត្រូវគ្នាដែលអាចនឹងកើតឡើង។ ការផ្លាស់ប្តូរតម្លៃសមស្របនៃ បំណុលហិរញ្ញវត្ថុទាំងនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬខាត។

(II) បំណុលហិរញ្ញវត្ថុផ្សេងៗ

វិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព គឺជាវិធីសាស្ត្រមួយនៃការគណនាចំណាយវិលវល់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែក ចំណាយការប្រាក់ក្នុងរយៈពេលជាក់លាក់ណាមួយ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលមាន discount estimated Future cash payments ជាក់លាក់ (រួមបញ្ចូលថ្លៃសេវានិងចំណុចទាំងអស់ដែលត្រូវបានទូទាត់ឬទទួល ដែលជាផ្នែកសំខាន់នៃ អត្រាការប្រាក់ប្រសិទ្ធភាព ប្រតិបត្តិការចំណាយនិង other preminums ឬ discounts) តាមរយៈអាយុកាលរំពឹងទុកនៃការ ទទួលខុសត្រូវហិរញ្ញវត្ថុ ឬរយៈពេលខ្លី(ក្នុងករណីដែលសមរម្យ) ។

(គ) ឧបករណ៍មូលធន

ឧបករណ៍មូលធន ដែលត្រូវបានចាត់ថ្នាក់ជាមូលធនត្រូវបានវាស់វែងដំបូងដោយថ្លៃដើមហើយមិនត្រូវបានវាស់វែងឡើង វិញ។ ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាភាគហ៊ុននឹងត្រូវបានកត់ត្រាតាមចំណូលដែលទទួលបានសុទ្ធនៃថ្លៃដើមប្រតិបត្តិ ការដោយផ្ទាល់។ ភាគលាភលើភាគហ៊ុនធម្មតា ត្រូវបានទទួលស្គាល់ថាជាបំណុលនៅពេលដែលត្រូវបានអនុម័តសម្រាប់ ភាពសមស្រប។

(ឃ) ការមិនទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬផ្នែកណាមួយរបស់វាមិនត្រូវបានគេទទួលស្គាល់នៅពេលដែលសិទ្ធិចំពោះសាច់ប្រាក់ហូរចេញពី ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផុតកំណត់ ឬទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរទៅឱ្យភាគីផ្សេងទៀតដោយមិនរក្សាការគ្រប់ គ្រង ឬហានិភ័យទាំងអស់នៃទ្រព្យសកម្ម។

ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាភាពខុសគ្នារវាងតម្លៃយោងនិងតម្លៃដែលទទួលបាន (សន្មត់ថារាប់បញ្ចូល ទាំងបំណុលថ្មី) និងត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬខាត។ លើសពីនេះទៀត នៅលើការមិនទទួល ស្គាល់ឧបករណ៍បំណុល ដែលត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្រប តាមរយៈប្រាក់ចំណូលលម្អិតផ្សេងទៀត ការចំណេញ ឬខាត ដែលបានប្រមូលពីមុននៅក្នុងទុនបម្រុងតម្លៃសមស្រប ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញពីភាគ ហ៊ុននៅប្រាក់ចំណេញ ឬការខាតបង់ ។ ផ្ទុយទៅវិញ មិនមានការធ្វើចំណាត់ថ្នាក់ឡើងវិញនៃទុនបម្រុងតម្លៃសមស្រប ដើម្បីទទួល បានប្រាក់ចំណេញ ឬខាតបង់បន្ទាប់ពីការមិនទទួលស្គាល់ការវិនិយោគមូលធន។

បំណុលហិរញ្ញវត្ថុឬផ្នែកណាមួយរបស់វាត្រូវបានគេមិនទទួលស្គាល់ នៅពេលដែលភាគពួកវាដែលបានបញ្ជាក់នៅក្នុង កិច្ចសន្យាត្រូវបានរំសាយលុបចោលឬផុតកំណត់ ។ ការកែប្រែយ៉ាងច្រើននៃលក្ខខណ្ឌនៃបំណុលហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានរាប់បញ្ចូលជាការបំបាត់បំណុលហិរញ្ញវត្ថុដើមនិងការទទួលស្គាល់បំណុលហិរញ្ញវត្ថុថ្មី។ យោងតាមការមិនទទួល ស្គាល់នៃបំណុលហិរញ្ញវត្ថុ ភាពខុសគ្នារវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលលុបបំបាត់ ឬផ្ទេរទៅឱ្យភាគីផ្សេងទៀតនិង ការទូទាត់ដោយរួមទាំងទ្រព្យសកម្មមិនមែនជាសាច់ប្រាក់ផ្ទេរ ឬបំណុលដែលបានសន្មត់ ត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍ចំណេញ ឬខាត។

៤.៦ សាច់ប្រាក់និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់នៅក្នុងដៃ សមតុល្យនៅធនាគារ ប្រាក់បញ្ញើ ប្រាក់បញ្ញើបានសន្យា ជាមួយស្ថាប័នហិរញ្ញវត្ថុឥណទាន រូបិយប័ណ្ណធនាគារ និងការវិនិយោគរយៈពេលខ្លីដែលមានភាពងាយស្រួលប្តូរទៅជាសាច់ ប្រាក់ និងការដែលជាកម្មវត្ថុនៃការដែលមិនមានហានិភ័យក្នុងការផ្លាស់ប្តូរតម្លៃជាមួយរយៈពេលមានកាល កំណត់ដើមបី (3) ខែ ឬតិចជាង។

៤.៧ ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា

ប្រាក់បញ្ញើតាមច្បាប់ តំណាងអោយប្រាក់បញ្ញើមានកាលកំណត់ចាំបាច់ និងសាច់ប្រាក់ត្រូវបានរក្សាទុកនៅធនាគារជាតិនៃ កម្ពុជាស្របតាមច្បាប់ស្តីពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុ("LBFI") សាច់ប្រាក់នេះមិនអាចប្រើក្នុងហិរញ្ញប្បទានដល់ប្រតិបត្តិ ការប្រចាំថ្ងៃរបស់ធនាគារទេ ដូច្នោះ ហើយមិនត្រូវបានចាត់ទុកថាជាផ្នែកនៃសាច់ប្រាក់ និងសមមូលសាច់ប្រាក់សម្រាប់ គោលបំណងនៃលំហូរសាច់ប្រាក់ទេ។

៤.៨ ឱនភាព

(ក) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារទទួលស្គាល់ប្រាក់ឧបត្ថម្ភសម្រាប់ការខាតបង់ឥណទាន ដែលរំពឹងទុកលើការវិនិយោគលើឧបករណ៍បំណុល ដែលត្រូវបានវាស់វែងដោយចំណាយរំលស់ ឬតាមតម្លៃសមស្របតាមរយៈប្រាក់ចំណូលលម្អិតផ្សេងទៀត ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

ការខាតបង់ឥណទានដែលបានរំពឹងទុក ត្រូវបានប៉ាន់ប្រមាណថាជាភាពខុសគ្នារវាងលំហូរសាច់ប្រាក់កិច្ចសន្យាទាំងអស់ដែលកើតឡើងដោយសារធនាគារយោងតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ទាំងអស់ដែលធនាគាររំពឹងថានឹងទទួលបានការបញ្ចុះតម្លៃតាមអត្រាការប្រាក់មានប្រសិទ្ធិភាពដើម។

ការបាត់បង់ឥណទាន ដែលរំពឹងទុកក្នុងរយៈពេល 12 ខែគឺជាផ្នែកមួយនៃការបាត់បង់ឥណទាន ដែលបានរំពឹងទុកពេញមួយអាយុកាល ដែលបណ្តាលមកពីព្រឹត្តិការណ៍មិនប្រក្រតីលើឧបករណ៍ហិរញ្ញវត្ថុ ដែលអាចធ្វើទៅបានក្នុងរយៈពេល 12 ខែបន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលការខាតបង់ឥណទានដែលរំពឹងទុកក្នុងរយៈពេល 12 ខែត្រូវបានទទួលស្គាល់ថាជា “ឱនភាពឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 1” ។ ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានប្រុងទុកសម្រាប់ដំណាក់កាលទី 1 មិនបានទទួលរងនូវការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូងនិងមិនមានបញ្ហាឥណទាន។

ការបាត់បង់ឥណទានដែលរំពឹងទុកក្នុងរយៈពេលមួយអាយុកាល គឺជាការបាត់បង់ឥណទានដែលរំពឹងទុកដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់លើអាយុកាល ដែលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុរយៈពេលនៃការប៉ះពាល់កិច្ចសន្យាអតិបរមា។ ឧបករណ៍ហិរញ្ញវត្ថុដែលការបាត់បង់ឥណទាន ដែលរំពឹងទុកក្នុងមួយអាយុកាលត្រូវបានទទួលស្គាល់ប៉ុន្តែមិនមានឱនភាពឥណទានត្រូវបានគេហៅថា “ឱនភាពឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 2” ។ ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានប្រុងទុកសម្រាប់ដំណាក់កាលទី 2 គឺជាឧបករណ៍ដែលបានជួបប្រទះនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូងប៉ុន្តែមិនមានការខាតបង់ឥណទាន។

ឧបករណ៍ហិរញ្ញវត្ថុ ដែលការបាត់បង់ឥណទានដែលរំពឹងទុកពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយដែលឱនភាពឥណទានត្រូវបានគេចាត់ទុកថាជា “ឱនភាពឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 3” ។

ចំនួនទឹកប្រាក់នៃការបាត់បង់ឥណទានដែលរំពឹងទុក នឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់ដំបូងនៃឧបករណ៍ហិរញ្ញវត្ថុរៀងៗខ្លួន។ ធនាគារទទួលស្គាល់ការខាតបង់ឥណទានដែលរំពឹងទុកក្នុងអាយុកាល នៅពេលដែលមានហានិភ័យឥណទានកើនឡើងចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើហានិភ័យឥណទាននៅលើឧបករណ៍ហិរញ្ញវត្ថុមិនបានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូងធនាគារវាស់ការខាតបង់សំវិធានធនសម្រាប់ឧបករណ៍ហិរញ្ញវត្ថុនោះក្នុងចំនួនស្មើនឹង 12 ខែនៃឱនភាពឥណទានដែលរំពឹងទុក។ ធនាគារទទួលស្គាល់ឱនភាពលើរបាយការណ៍ចំណេញការខាតបង់ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់ជាមួយនឹងការរក្សាតម្រូវដែលត្រូវបានទៅនឹងចំនួនតម្កល់របស់ពួកគេ តាមរយៈគណនីសំវិធានធនការបាត់បង់ លើកលែងតែការវិនិយោគលើឧបករណ៍បំណុលដែលត្រូវបានវាស់វែងតាមតម្លៃសម្របតាមរយៈប្រាក់ចំណូលផ្សេងទៀត ដែលសំវិធានធនបាត់បង់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលផ្សេងទៀត និងត្រូវបានបង្កទុកនៅក្នុងទុនប្រុងនិងមិនកាត់បន្ថយចំនួនទឹកប្រាក់ដែលបានយោងនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ។

បទប្បញ្ញត្តិសម្រាប់ប្រាក់កម្ចី និងបុរេប្រទាន

នៅថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2017 ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ7-017-344 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាននិងសំវិធានធនដែលបានលុបចោលនូវប្រកាសលេខ ធ77-09-074 ស្តីពីការចាត់ថ្នាក់ទ្រព្យសកម្ម និងសំវិធានធន។ ប្រកាសនេះតម្រូវឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុចាត់ចំណាត់ថ្នាក់ផលប៉ុន្តែកម្ចីរបស់ពួកគេជាប្រាំថ្នាក់។ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរលេខ ធ77-018-001 ចុះថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 ដើម្បីបញ្ជាក់ពី កម្រិតចាំបាច់នៃសំវិធានធនទូទៅនិងជាក់លាក់ដែលត្រូវផ្តល់ជូន ដោយផ្អែកលើចំណាត់ថ្នាក់ប្រាក់កម្ចី និងបុរេប្រទានដូចខាងក្រោមនេះ៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃ	
	ហួសកំណត់	កម្រិតសំវិធានធន
កម្ចីរយៈពេលខ្លី (តិចជាងវិស្វេមួយឆ្នាំ)៖		
ធម្មតា	0 ទៅ 14 ថ្ងៃ	1%
ឃ្នាំមើល	15 ថ្ងៃទៅ 30 ថ្ងៃ	3%
ក្រោមស្តង់ដារ	31 ថ្ងៃទៅ 60 ថ្ងៃ	20%
សង្ស័យ	61 ថ្ងៃទៅ 90 ថ្ងៃ	50%
បាត់បង់	ចាប់ពី 91 ថ្ងៃ	100%
ប្រាក់កម្ចីរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)៖		
ធម្មតា	0 ទៅ 29 ថ្ងៃ	1%
ឃ្នាំមើល	30 ថ្ងៃទៅ 89 ថ្ងៃ	3%
ក្រោមស្តង់ដារ	90 ថ្ងៃទៅ 179 ថ្ងៃ	20%
សង្ស័យ	180 ថ្ងៃទៅ 359 ថ្ងៃ	50%
បាត់បង់	ចាប់ 360 ថ្ងៃ	100%

បទប្បញ្ញត្តិដែលត្រូវអនុវត្តត្រូវបានអនុវត្តទៅលើគ្រប់ទីកន្លែង និងក្រៅតារាងតុល្យការរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។ ឥណទាននិងបុរេប្រទានត្រូវបានចាត់ថ្នាក់ចូលសញ្ញាណសង្ស័យ ការសង្ស័យ ឬ ខាតបង់ដោយចាត់ទុកជាឥណទានមិនដំណើរការ ។

ប្រកាសនេះតម្រូវឱ្យមានការប្រៀបធៀបបទប្បញ្ញត្តិ ស្តីពីការថយចុះតម្លៃដោយផ្អែកលើ CIFRS ។ ក្នុងករណីបទប្បញ្ញត្តិដែលបានគណនាស្របតាមប្រកាសមានកម្រិតទាបជាងការខាតបង់ឥណទាន ដែលរំពឹងទុកដោយផ្អែកលើ CIFRS ធនាគារនឹងទទួលស្គាល់ឱនភាពឥណទានដែលបានរំពឹងទុកស្របតាម CIFRS។ ក្នុងករណីបទប្បញ្ញត្តិខ្ពស់ជាងឱនភាពឥណទានដែលបានរំពឹងទុកធនាគារនឹងទទួលស្គាល់ឱនភាពឥណទានដែលបានរំពឹងទុក។ ស្របតាម CIFRS និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណូលដែលបានរក្សាទុកទៅជាទុនបម្រុងបទប្បញ្ញត្តិ។ ធនាគារ បានបង្ហាញនូវទុនបម្រុងបទប្បញ្ញត្តិនៅក្នុងរបាយការណ៍បម្រែបម្រួលមូលធន ។

ឥណទានដែលមិនអាចទារបានឬចំណែកនៃប្រាក់កម្ចី ដែលត្រូវបានចាត់ថ្នាក់ថាត្រូវបានលុបចោលបន្ទាប់ពីពិចារណាលើតម្លៃដែលអាចសម្រេចបាននៃវត្ថុបញ្ចាំ ប្រសិនបើមាននៅពេលធ្វើការវិនិច្ឆ័យពីការគ្រប់គ្រងមិនមានលទ្ធភាពនៃការសង

ឡើងវិញ។ ការទទួលបានមកវិញនូវឥណទានដែលបានលុបចោលកាលពីពេលមុន ត្រូវបានបង្ហាញថាជាប្រាក់ចំណូល ផ្សេងទៀតនៅក្នុងរបាយការណ៍នៃប្រាក់ចំណេញឬខាត។

(ខ) ឱនភាពនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យ ក្រៅពីទ្រព្យសកម្មនៅក្នុង CIAS 36 - ឱនភាពនៃទ្រព្យមិនអនុវត្តត្រូវបានពិនិត្យឡើងវិញនៃរបាយ ការណ៍ហិរញ្ញវត្ថុនីមួយៗ នៅរយៈពេលចុងគ្រាសម្រាប់ឱនភាព នៅពេលដែលការវាយតម្លៃលើឱនភាពនៃតម្លៃ ប្រចាំឆ្នាំ មានកាតព្វកិច្ច ឬមានការបង្ហាញថាទ្រព្យអាចមានឱនភាព។ ឱនភាពត្រូវបានវាស់ដោយប្រៀបធៀបតម្លៃទ្រព្យសកម្ម ជាមួយបរិមាណដែលអាចយកមកវិញបាន។ នៅពេលដែលចំនួនទ្រព្យសកម្មនៃទ្រព្យសកម្ម មានលើសពីចំនួនប៉ាន់ស្មាន តម្លៃជាក់ស្តែងនៃទ្រព្យសកម្ម ត្រូវបានកាត់ត្រាទុករហូតដល់ចំនួនទឹកប្រាក់ដែលអាចយកមកវិញបានហើយការខាតបង់លើ ភាពចុះថយត្រូវបានទទួលស្គាល់។ ចំនួនទ្រព្យសកម្ម ដែលអាចស្តារឡើងវិញបានគឺខ្ពស់ជាងតម្លៃទ្រព្យសកម្មរបស់ការ ចំណាយតិចជាងការលក់ និងតម្លៃដែលកំពុងប្រើប្រាស់របស់ខ្លួន ដែលត្រូវបានវាស់ដោយយោងទៅលើលំហូរសាច់ប្រាក់ នាពេលអនាគតដោយបញ្ចុះ អត្រាអប្បបរមាមុនពន្ធដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃទឹកប្រាក់និងហានិភ័យ ជាក់លាក់ចំពោះទ្រព្យសកម្ម។ នៅពេលដែលវាមិនអាចប៉ាន់ស្មានពីចំនួនដែលអាចទាញយកបាននៃទ្រព្យសកម្មនីមួយៗ ធនាគារនឹងកំណត់ចំនួនទឹកប្រាក់ដែលអាចយកមកវិញបានពីទ្រព្យសកម្មដែលមាន។ សុទិដ្ឋិនិយម ដែលទទួលបាននៅ ក្នុងការរួមបញ្ចូលគ្នានៃអាជីវកម្ម គឺចាប់ពីកាលបរិច្ឆេទនៃការទទួលបានការចរចាទៅកាន់អង្គការបង្កើតសាច់ប្រាក់របស់ ធនាគារដែលត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការរួមបញ្ចូលគ្នា នៃការបញ្ចូលគ្នាដោយមិនគិតថាតើទ្រព្យ សកម្មផ្សេងទៀត ឬបំណុលរបស់អ្នកទទួលបានត្រូវកំណត់រួមគ្នាជាទ្រព្យមួយ។

ការខាតបង់លើឱនភាពត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍ចំណេញឬខាតភ្លាមៗ។

នៅពេលមានការផ្លាស់ប្តូរការ ប៉ាន់ស្មានដែលត្រូវបានប្រើដើម្បីកំណត់ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញ ការកើនឡើងជាបន្តបន្ទាប់នៃចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្ម ត្រូវបានចាត់ទុកថាជាការ បញ្ជ្រាសនៃការខាតបង់នៃឱនភាពពីមុននិងត្រូវបានគេទទួលស្គាល់ជាតម្លៃយោង នៃទ្រព្យសកម្មដែលនឹងត្រូវបានគេ កំណត់ (ដករំលស់ចេញ) ពុំមានការទទួលស្គាល់លើការខាតបង់លើឱនភាពទេ។ ការបញ្ជ្រាសត្រូវបានទទួលស្គាល់នៅ ក្នុងរបាយការណ៍ ចំណេញឬខាតភ្លាមៗ។

៤.៩ សំវិធានធន

សំវិធានធននឹងត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ចបច្ចុប្បន្ន (ផ្លូវច្បាប់ ឬគោលការណ៍ផ្ទៃក្នុង) ជា លទ្ធផលនៃព្រឹត្តិការណ៍កន្លងមកនៅពេលដែលអាចមានលំហូរចេញ នៃប្រភពធនធានសេដ្ឋកិច្ចដែលទទួលបានផល ប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានទាមទារដើម្បីដោះស្រាយកាតព្វកិច្ចនោះ ហើយនៅពេលដែលការប៉ាន់ស្មានដែលអាច ទុកចិត្តបាននៃចំនួនទឹកប្រាក់អាចត្រូវបានធ្វើឡើង។ សំវិធានធន ត្រូវបានពិនិត្យឡើងវិញនៅចុងបញ្ចប់នៃរយៈពេល រាយការណ៍នីមួយៗ និងត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានដ៏ល្អបំផុតនាពេលបច្ចុប្បន្ន។ នៅពេលដែលផល ប៉ះពាល់នៃតម្លៃពេលវេលានៃប្រាក់មានសារវន្ត សំវិធានធនគឺជាតម្លៃបច្ចុប្បន្ននៃការចំណាយដែលបានប៉ាន់ប្រមាណដែល ត្រូវការដើម្បីទូទាត់កាតព្វកិច្ច។ អត្រាបញ្ចុះតម្លៃ គឺជាអត្រាពន្ធមុនដែលបង្ហាញពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេល

របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

វេលានៃប្រាក់ និងហានិភ័យជាក់លាក់ចំពោះបំណុល។ ការដកការបញ្ចុះតម្លៃ ត្រូវបានទទួលស្គាល់ថាជាការចំណាយការប្រាក់ក្នុងរបាយការណ៍ចំណេញ ឬខាត។

៤.១០ អត្ថប្រយោជន៍បុគ្គលិក

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់រង្វាន់ និងវិភាគទានសន្តិសុខសង្គមត្រូវបានទទួលស្គាល់ថាជាការចំណាយក្នុងឆ្នាំត្រូវបានផ្តល់ជូនដល់និយោជិក។ ការអវត្តមានសំណងក្នុងរយៈពេលខ្លី ដូចជាការឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលត្រូវបានគេទទួលស្គាល់ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូនដោយនិយោជិកដែលបង្កើនសិទ្ធិទទួលបានអវត្តមានសំណងនាពេលអនាគត។ អវត្តមានសំណងដែលមិនមានរយៈពេលខ្លី ដូចជាការឈប់សម្រាកឈឺត្រូវបានគេទទួលស្គាល់នៅពេលអវត្តមានកើតឡើង។

៤.១១ ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធបរន្ត

ទ្រព្យសកម្ម និងបំណុលពន្ធបរន្ត ត្រូវបានរំពឹងទុកជាចំនួនពន្ធលើប្រាក់ចំណូលដែលអាចប្រមូលមកវិញបានឬ ត្រូវបង់ជូនអាជ្ញាធរពន្ធដារ។ ពន្ធបរន្ត ត្រូវបានវាស់វែងដោយប្រើអត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានអនុម័ត ឬអនុម័តយ៉ាងសំខាន់នៅចុងបញ្ចប់នៃកាលបរិច្ឆេទរបស់របាយការណ៍ និងត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញឬខាតលើកលែងតែពន្ធដែលទាក់ទងទៅនឹងធាតុដែលបានទទួលស្គាល់ក្រៅពីប្រាក់ចំណេញ ខាត (របាយការណ៍លទ្ធផលពេញលេញ ឬនៅក្នុងមូលធនដោយផ្ទាល់) ។

(ខ) ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ដោយប្រើវិធីសាស្ត្របំណុលសម្រាប់ភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ក្រៅពីការកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសម្បត្តិ ឬការទទួលខុសត្រូវក្នុងប្រតិបត្តិការដែលមិនមែនជាការរួមបញ្ចូលគ្នានៃអាជីវកម្ម និងនៅពេលប្រតិបត្តិការនោះមិនប៉ះពាល់ដល់ប្រាក់ចំណេញគណនេយ្យ ក៏មិនមែនជាប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារលើទ្រព្យសកម្ម និងទ្រព្យអកម្មត្រូវបានកំណត់ដោយប្រើអត្រាពន្ធដែលរំពឹងទុកដើម្បីអនុវត្តទៅលើចំណេញជាប់ពន្ធនៅក្នុងឆ្នាំដែលភាពខុសគ្នាទាំងនោះត្រូវបានរំពឹងថានឹងស្តារមកវិញ ឬ សងវិញផ្អែកលើអត្រាដែលបានអនុម័ត ឬ ត្រូវបានអនុម័តនៅរាល់ចុងកាលបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យារសកម្ម ត្រូវបានទទួលស្គាល់រាល់គ្រប់ភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចកាត់កងបានការយោងទៅមុខនៃការខាតពន្ធដែលមិនបានប្រើប្រាស់ក្នុងករណីដែលវាទំនងថា ចំណេញដែលបង់ពន្ធអាចប្រើប្រាស់សម្រាប់ទូទាត់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់កងបានការយោងទៅមុខនៃការខាតពន្ធ ដែលមិនបានប្រើប្រាស់អាចយកមកប្រើប្រាស់បាន។ តម្លៃយោងរបស់ពន្ធពន្យារសកម្ម ដែលទទួលស្គាល់ត្រូវបានពិនិត្យឡើងវិញនៅចុងកាលបរិច្ឆេទនីមួយៗ និងបានកាត់បន្ថយទៅនឹងវិសាលភាពដែលមិនអាចទទួលបានអត្ថប្រយោជន៍ពន្ធ ដែលពាក់ព័ន្ធ។

ពន្ធពន្យារបរន្ត បានទទួលស្គាល់នៅក្នុងការជាប់ទាក់ទងទៅនឹងមូលដ្ឋានប្រតិបត្តិការរបាយការណ៍ចំណេញឬខាត ប្រាក់ចំណូលផ្សេងៗទៀតដោយផ្ទាល់ក្នុងមូលធន។ ពន្ធពន្យារ កើតឡើងពីការរួមបញ្ចូលអាជីវកម្មដែលធ្វើវិសោធនកម្មទៅលើ goodwill ឬ negative goodwill ។

ពន្ធលើទ្រព្យសកម្ម និងបំណុលពន្ធចរន្ត ឬពន្ធពន្យារលើទ្រព្យសកម្ម និងបំណុលត្រូវបានទូទាត់សងនៅពេលដែលមានសិទ្ធិអនុវត្តតាមច្បាប់ដើម្បីកំណត់ទ្រព្យសម្បត្តិពន្ធចរន្តប្រឆាំងនឹងបំណុលពន្ធចរន្ត និងនៅពេលដែលពន្ធពន្យារជាប់ទាក់ទងនឹងអង្គភាពជាប់ពន្ធតែមួយ (ឬលើអង្គភាពពន្ធផ្សេងៗគ្នាប៉ុន្តែពួកគេមានចេតនា) ដើម្បីទូទាត់ទ្រព្យសម្បត្តិពន្ធនិងបំណុលពន្ធតាមមូលដ្ឋានសុទ្ធ) ជាមួយនិងអាជ្ញាធរពន្ធដារដូចគ្នា ។

៤.១២ ថ្លៃដើមកម្ចី

ថ្លៃដើមនៃការខ្ចីមិនទាក់ទងដោយផ្ទាល់ទៅនឹងការទិញ ការសាងសង់ ឬការផលិតទ្រព្យសម្បត្តិដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានទទួលស្គាល់ជាក្នុងរបាយការណ៍ចំណេញ ឬខាតដោយប្រើវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព។

៤.១៣ ភតិសន្យា

ធនាគារវាយតម្លៃថាតើកិច្ចសន្យាមាន ឬមានកិច្ចសន្យាជួលនៅពេលចាប់ផ្តើមកិច្ចសន្យា។ ធនាគារទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យ និងបំណុលជួល ដែលត្រូវបានទៅនឹងការរៀបចំភតិសន្យាទាំងអស់ដែលជាអ្នកជួលលើកលែងតែទ្រព្យដែលមានតម្លៃទាបនិងការជួលរយៈពេលខ្លី ដោយមានរយៈពេល 12 ខែឬតិចជាងនេះ។ ចំពោះភតិសន្យាទាំងនេះ ធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាជាចំណាយប្រតិបត្តិការតាមវិធីសាស្ត្ររំលោះក្នុងរយៈពេលជួល លុះត្រាតែមានមូលដ្ឋានគ្រឹះជាប្រព័ន្ធមួយទៀតតំណាងឱ្យតម្លៃនៃពេលវេលា ដែលផលប្រយោជន៍សេដ្ឋកិច្ចពីទ្រព្យសម្បត្តិដែលបានជួលត្រូវបានប្រើប្រាស់។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលជួលនៅកាលបរិច្ឆេទចាប់ផ្តើមជួល។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាពាក់ព័ន្ធ ត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់ដំបូងដោយថ្លៃដើម។ ថ្លៃដើមរួមបញ្ចូលទាំងចំនួនទឹកប្រាក់ដំបូង នៃបំណុលភតិសន្យាដែលត្រូវបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមបូករួមនឹងថ្លៃដើមដោយផ្ទាល់ដំបូង ដែលបានកើតឡើងដកការលើកទឹកចិត្តដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់ជាបន្តបន្ទាប់ដោយការចំណាយរំលស់និងការខាតបង់លើឱនភាពនៃតម្លៃនិងការកែតម្រូវចំពោះការវាស់វែងលើបំណុលភតិសន្យា។ រំលស់ចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើមនៃការជួល។ ប្រសិនបើកិច្ចសន្យាជួលផ្ទេរភាពជាម្ចាស់នៃទ្រព្យមូលដ្ឋានទៅ ឱ្យធនាគារឬថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានបញ្ជាក់ថាធនាគាររំពឹងថានឹងប្រើជម្រើសទិញទ្រព្យសម្បត្តិដែលអាចប្រើប្រាស់បានត្រូវបាន រំលស់លើអាយុកាលមានប្រយោជន៍របស់ទ្រព្យសម្បត្តិមូលដ្ឋាន។ បើមិនដូច្នោះទេធនាគារនឹងរំលស់ទ្រព្យសកម្មដែលត្រូវប្រើទៅដើមចុងបញ្ចប់នៃជីវិតដែលមានប្រយោជន៍នៃទ្រព្យសកម្មប្រើប្រាស់ត្រឹមត្រូវ ឬចុងបញ្ចប់នៃរយៈពេលជួល។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវធ្វើរំលស់ដោយប្រើវិធីសាស្ត្រថេរ។ អត្រាក្នុងការរំលស់ចាប់ពី 5.10% ក្នុងមួយឆ្នាំ ។

បំណុលភតិសន្យាត្រូវបានវាស់ដំបូងតាមតម្លៃបច្ចុប្បន្ននៃការជួល ដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើមដោយត្រូវ discounted ដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា។ ប្រសិនបើអត្រានេះមិនអាចត្រូវបានកំណត់យ៉ាងងាយស្រួលធនាគារនឹងប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែមរបស់ខ្លួន។

បំណុលភតិសន្យាត្រូវ បានវាស់ជាបន្តបន្ទាប់ដោយចំណាយរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព។ វាត្រូវបានគេជួសជុលឡើងវិញនៅពេលមាន ការផ្លាស់ប្តូរការទូទាត់ភតិសន្យានាពេលអនាគត (ក្រៅពីការផ្លាស់ប្តូរ ការជួលដែលមិនត្រូវបានគេចាត់ទុកថាជាការជួលដាច់ដោយឡែក) ជាមួយនឹងការកែតម្រូវដែលត្រូវត្រួតត្រាបានធ្វើឡើង ចំពោះចំនួនទឹកប្រាក់នៃការប្រើសិទ្ធិប្រើប្រាស់ឬត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតប្រសិន បើចំនួន តម្រូវត្រូវបានកាត់បន្ថយមកត្រឹមសូន្យ។

៤.១៤ ឥណទានផ្សេងៗទៀតដែលមានកិច្ចសន្យា

នៅក្នុងដំណើរការអាជីវកម្មធម្មតាធនាគារបានចុះកិច្ចសន្យាទាក់ទងនឹងឥណទានដទៃទៀត រួមមានកិច្ចសន្យាប្រាក់កម្ចី លិខិតឥណទាននិងលិខិតធានា។ គោលនយោបាយគណនេយ្យ និងបទប្បញ្ញត្តិ ត្រូវបានអនុវត្តតាមប្រកាសលេខ B7-017-344 របស់ធនាគារជាតិនៃកម្ពុជា និងសារាចរលេខ B7-018-001 មាននៅក្នុងកំណត់សម្គាល់ 4.8 (ក) ខាងលើ។

៤.១៥ ការវាស់វែងលើតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្មឬ បង់ដើម្បីផ្ទេរការទទួលខុសត្រូវក្នុងប្រតិបត្តិការតាម លំដាប់លំដោយរវាងអ្នកចូលរួមទីផ្សារ នៅកាលបរិច្ឆេទនៃការវាស់វែងដោយមិនគិតពីតម្លៃនោះអាចសង្កេតបានដោយ ផ្ទាល់ឬប៉ាន់ស្មានដោយប្រើបច្ចេកទេសវាយតម្លៃទេ។ ការវាស់វែងនេះសន្មតថាប្រតិបត្តិការនេះកើតឡើងទាំងនៅក្នុងទីផ្សារ គោលឬក្នុងករណីដែលគ្មានទីផ្សារសំខាន់នៅក្នុងទីផ្សារដែលមានគុណសម្បត្តិច្រើនបំផុត។

ចំពោះទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុការវាស់តម្លៃសមស្របត្រូវ គិតគូរពីសមត្ថភាពរបស់អ្នកចូលរួមក្នុងទីផ្សារក្នុងការ បង្កើតផលប្រយោជន៍សេដ្ឋកិច្ចដោយប្រើទ្រព្យនោះ ក្នុងការប្រើប្រាស់ខ្ពស់បំផុត និងល្អបំផុតដោយលក់វាទៅអ្នកចូលរួម ទីផ្សារផ្សេងទៀតដែលប្រើប្រាស់ទ្រព្យនោះក្នុងការប្រើប្រាស់ខ្ពស់បំផុតនិងល្អបំផុត។

សម្រាប់គោលបំណងធ្វើរបាយការណ៍ហិរញ្ញវត្ថុការវាស់តម្លៃសមស្របត្រូវបានវិភាគទៅកម្រិតទី 1 ដល់កម្រិតទី 3 ដូច ខាងក្រោម៖

- កម្រិតទី1: ធាតុចូលក្នុងបានគេដកស្រង់តម្លៃ (មិនកែសម្រួល) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យឬការទទួលខុសត្រូវដែល ធនាគារអាចទទួលបាននៅកាលបរិច្ឆេទវាស់វែង។
- កម្រិតទី2: ធាតុចូល គឺជាធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់ដែលរាប់បញ្ចូលក្នុងកម្រិតទី1 ដែលអាចត្រូវបានគេ អង្កេតឃើញសម្រាប់ទ្រព្យឬការទទួលខុសត្រូវដោយផ្ទាល់ឬដោយប្រយោល។
- កម្រិតទី3: ធាតុចូលគឺជាធាតុចូលដែលមិនអាចគ្រប់គ្រងបានសម្រាប់ទ្រព្យឬបំណុល។ ការផ្ទេរតម្លៃសមស្របរវាងកម្រិតត្រូវបាន កំណត់ពីកាលបរិច្ឆេទនៃព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈដែលបណ្តាលឱ្យមានការផ្ទេរប្រាក់។

៤.១៦ ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជនត្រូវបានវាស់វែង ផ្អែកលើការពិចារណាដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាជា មួយអតិថិជនជាច្រើននឹងការលក់សេវាទៅអតិថិជន និងពន្ធលើសេវាកម្ម ការបង្វិលត្រឡប់មកវិញ ការបង្វិលប្រាក់ និងការ បញ្ចុះតម្លៃ។ ធនាគារ ទទួលស្គាល់ប្រាក់ចំណូលនៅពេល ដែលបានបំពេញសេវាកម្មចរាស់ទៅអតិថិជន ។ ដោយយោង

ទៅតាមខ្លឹមសារនៃកិច្ចសន្យាប្រាក់ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលកាតព្វកិច្ចនៃការអនុវត្តត្រូវបានបំពេញ ដែលអាចជាចំណុចណាមួយនៃពេលវេលា ឬក្នុងកំឡុងពេលវេលាជាក់លាក់។

(ក) ចំណូលការប្រាក់

ចំណូលការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ក ដោយផ្អែកលើវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព។ ចំណូលការប្រាក់លើប្រាក់កម្ចី និងបុរេប្រទានប្រាក់បញ្ញើនិងប្រាក់តម្កល់នៅធនាគារត្រូវបានទទួលស្គាល់ជាមូលដ្ឋានបង្ក ប្រចាំថ្ងៃ។ ការប្រាក់លើប្រាក់កម្ចីមិនដំណើរការត្រូវបានកត់ត្រាទុកជាការប្រាក់ជាដាច់ខាតការទទួលស្គាល់ជាប្រាក់ចំណូល រហូតដល់ទទួលបានប្រាក់សុទ្ធ ។

សម្រាប់ព័ត៌មានស្តីពីនៅពេល ដែលគណនីប្រាក់កម្ចីរបស់អតិថិជនត្រូវបានចាត់ថ្នាក់ថាមិនដំណើរការសូមមើលកំណត់ សម្គាល់ 4.8 (ក) ។

គោលនយោបាយស្តីពី ការព្យួរការប្រាក់គឺអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការព្យួរការ ប្រាក់លើប្រាក់កម្ចីមិនដំណើរការ និងសំវិធានធនសម្រាប់ការបាត់បង់ប្រាក់កម្ចី។

(ខ) ចំណូលកម្រៃ និងប្រាក់ប្រាក់

ថ្លៃសេវារៀបចំកម្ចីត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល នៅពេលដែលកូនឈ្នួលទាំងអស់ត្រូវបានបំពេញ។ ថ្លៃសេវាកម្ម ថ្លៃដំណើរការនិងប្រាក់ចំណូលប្រតិបត្តិការផ្សេងទៀតត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានការទូទាត់ ត្រូវបានបង្កើតឡើង។

[ទំព័រដែលនៅសល់ត្រូវបានទុកចោលដោយចេតនា]

៥. សាច់ប្រាក់នៅក្នុងដៃ

	៣១ ខែ ធ្នូ ឆ្នាំ 2022		៣១ ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដុល្លារអាមេរិក	535	2,203	1,180	4,807
ប្រាក់រៀលខ្មែរ	-	-	-	-
	535	2,203	1,180	4,807

៦. ប្រាក់បញ្ញើ និងប្រាក់កម្មលំនៅស្ថាប័នហិរញ្ញវត្ថុ

	៣១ ខែ ធ្នូ ឆ្នាំ 2022		៣១ ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងព្រះរាជាណាចក្រកម្ពុជា៖				
ប្រាក់បញ្ញើចរន្ត	571,998	2,354,916	2,306,367	9,396,139
ប្រាក់បញ្ញើសន្សំ	1,511	6,221	1,015	4,135
ប្រាក់បញ្ញើមានកាលកំណត់	2,054,196	8,457,125	1,860,500	7,579,677
	2,627,705	10,818,262	4,167,882	16,979,951
ដក៖ ការខាតបង់ឥណទានដែលរំពឹងទុក (ECL)	(2,568)	(10,573)	(4,086)	(16,646)
	2,625,137	10,807,689	4,163,796	16,963,305

បម្រែបម្រួលការបាត់បង់ឥណទានដែលរំពឹងទុក(ECL) មានដូចខាងក្រោម៖

	៣១ ខែ ធ្នូ ឆ្នាំ 2022		៣១ ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងព្រះរាជាណាចក្រកម្ពុជា៖				
នៅថ្ងៃទី 01 ខែ មករា	(4,086)	(16,646)	(3,450)	(13,955)
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធន	1,518	6,204	(636)	(2,587)
លំអៀងពីអត្រាប្តូរប្រាក់	-	(131)	-	(104)
នៅថ្ងៃទី 31 ខែ ធ្នូ	(2,568)	(10,573)	(4,086)	(16,646)

ប្រាក់បញ្ញើចរន្ត ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកាលកំណត់នៅស្ថាប័នហិរញ្ញវត្ថុ។ សំវិធានធនដែលខាតបង់ទាក់ទងនឹង 12 ខែ ECL (ដំណាក់កាលទី 1) ហើយមិនមានការផ្ទេរពីដំណាក់កាលទី1 ទៅដំណាក់កាលទី2 និងទី3 ទេ។

ចំនួនខាងលើត្រូវបានវិភាគដូចខាងក្រោម៖

	៣១ ខែ ធ្នូ ឆ្នាំ 2022		៣១ ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក) តាមកាលកំណត់៖				
ក្នុងរយៈពេល 1 ខែ	573,509	2,361,137	2,957,882	12,050,411
6 ទៅ 12 ខែ	2,054,196	8,457,125	1,210,000	4,929,540
	2,627,705	10,818,262	4,167,882	16,979,951

របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

	ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់រៀលខ្មែរ	326,545	1,344,386	306,925	1,250,412
ដុល្លារអាមេរិក	2,301,160	9,473,876	3,860,957	15,729,539
	2,627,705	10,818,262	4,167,882	16,979,951

	ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
ប្រាក់បញ្ញើចរន្ត	-	-	-	-
គណនីសន្សំ	0.5% - 1%	0.5% - 1%	0.5% - 1%	0.5% - 1%
ប្រាក់បញ្ញើមានកាលកំណត់	4.25% - 5.5%	4.25% - 5.5%	4.25% - 5.5%	4.25% 5.5%

៧. កម្ចីមានរយៈពេលកំណត់ និង បុរេប្រទាន

	ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្ចីមានរយៈពេលកំណត់	980,000	4,034,660	1,000,000	4,074,000
ប្រាក់កម្ចីរបស់អតិថិជន	12,328,652	50,757,060	10,493,550	42,750,723
ប្រាក់កម្ចីដុលនិងបុរេប្រទានតាមចំណាយរំលស់	13,308,652	54,791,720	11,493,550	46,824,723
ដក៖ ការខាតបង់ឥណទានដែលរំពឹងទុក	(1,737,921)	(7,155,020)	(1,132,710)	(4,614,661)
ប្រាក់កម្ចីដុលនិងបុរេប្រទានតាមចំណាយរំលស់	11,570,731	47,636,700	10,360,840	42,210,062
ចំណូលការប្រាក់ដែលមិនទាន់បានទទួល	-	-	-	-
	11,570,731	47,636,700	10,360,840	42,210,062

បម្រែបម្រួលការបាត់បង់ឥណទានដែលរំពឹងទុកមានដូចខាងក្រោម៖

	ការខាតបង់ឥណទានរំពឹងទុករយៈពេល 12 ខែ (ដំណាក់កាលទី 1)	ការខាតបង់ឥណទានរំពឹងទុកមួយអាយុកាល ក្លានឌិន ភាព (ដំណាក់កាលទី 2)	ការខាតបង់ឥណទានរំពឹងទុក មានឌិន ភាពឥណទាន (ដំណាក់កាលទី 3)	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	299,933	-	369,789	669,722
ការផ្លាស់ប្តូរការខាតបង់ឥណទានដែលរំពឹងទុកដោយសារការផ្ទេរដំណាក់កាល៖				
ផ្ទេរទៅដំណាក់កាលទី ២	(10,821)	10,821	-	-
ផ្ទេរទៅដំណាក់កាលទី ៣	(3,636)	-	3,636	-
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធន	(186,582)	120,684	(123,443)	(189,341)
ទ្រព្យសកម្មហិរញ្ញវត្ថុមានប្រភពដើមប្តូរទិញ	148,566	18,261	485,502	652,329
ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	247,460	149,766	735,484	1,132,710

	ការខាតបង់ឥណទានរំពឹងទុករយៈពេល 12 ខែ (ដំណាក់កាលទី 1) ដុល្លារអាមេរិក	ការខាតបង់ឥណទានរំពឹងទុកមួយអាយុកាល ក្នុងនិរន្តរភាព (ដំណាក់កាលទី 2) ដុល្លារអាមេរិក	ការខាតបង់ឥណទានរំពឹងទុកមួយអាយុកាល មាននិរន្តរភាពឥណទាន (ដំណាក់កាលទី 3) ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ការផ្លាស់ប្តូរការខាតបង់ឥណទានដែលរំពឹងទុកដោយសារការផ្ទេរជាដំណាក់កាល៖				
ផ្ទេរទៅដំណាក់កាលទី ២	(140,361)	140,361	-	-
ផ្ទេរទៅដំណាក់កាលទី ៣	-	(144,746)	144,746	-
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធន	29,642	(5,020)	432,003	456,625
ទ្រព្យសកម្មហិរញ្ញវត្ថុមានប្រភពដើមប្តូរទិញ	148,586	-	-	148,586
នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022	285,327	140,361	1,312,233	1,737,921

ឥណទាន និងបុរេប្រទានត្រូវបានវិភាគដូចខាងក្រោម៖

ក) តាមកាលកំណត់៖	នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
1 ទៅ 3 ខែ	2,508,820	10,328,812	1,113,751	4,537,422
4 ទៅ 6 ខែ	1,165,000	4,796,305	870,000	3,544,380
7 ទៅ 12 ខែ	1,516,709	6,244,291	2,020,000	8,229,480
1 ទៅ 5 ឆ្នាំ	6,679,810	27,500,778	6,167,521	25,126,481
លើសពី 5 ឆ្នាំ	1,438,313	5,921,534	1,322,278	5,386,960
	13,308,652	54,791,720	11,493,550	46,824,723

ខ) តាមវិស័យ៖	នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លក់រាយ	1,452,539	5,980,103	1,196,379	4,874,048
សំណង់	1,525,360	6,279,907	1,847,280	7,525,819
សណ្ឋាគារ និងភោជនីយដ្ឋាន	4,321,869	17,793,135	3,226,887	13,146,338
ការផលិត និងការបោះពុម្ព	2,247,960	9,254,851	2,100,049	8,555,600
បុគ្គលផ្ទាល់ខ្លួន	1,957,016	8,057,035	1,205,772	4,912,315
លក់ដុំ	660,000	2,717,220	410,000	1,670,340
សកម្មភាពអចលនទ្រព្យ	713,566	2,937,751	1,010,773	4,117,889
ផ្សេងៗ	430,342	1,771,718	496,410	2,022,374
	13,308,652	54,791,720	11,493,550	46,824,723

របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

	ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក) តាមរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	12,699,310	52,283,059	10,789,816	43,957,710
ប្រាក់រៀលខ្មែរ	609,342	2,508,661	703,734	2,867,013
	13,308,652	54,791,720	11,493,550	46,824,723
ឃ) តាមប្រភព៖				
និវេសនជន	13,308,652	54,791,720	11,493,550	46,824,723
	13,308,652	54,791,720	11,493,550	46,824,723
ង) តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	13,308,652	54,791,720	11,489,550	46,808,427
ប្រាក់កម្ចីសម្រាប់បុគ្គលិក	-	-	4,000	16,296
	13,308,652	54,791,720	11,493,550	46,824,723
ច) តាមហានិភ័យ៖				
មិនមានហានិភ័យធំ	13,308,652	54,791,720	11,493,550	46,824,723
ហានិភ័យធំ	-	-	-	-
	13,308,652	54,791,720	11,493,550	46,824,723
ឆ) តាមចំណាត់ថ្នាក់ហានិភ័យឥណទាន៖				
ធម្មតា				
មានទ្រព្យធានា	11,363,702	46,784,361	9,958,161	40,569,548
គ្មានទ្រព្យធានា	24,165	99,487	4,000	16,296
ឃ្នាំមើល				
មានទ្រព្យធានា	600,000	2,470,200	774,121	3,153,769
គ្មានទ្រព្យធានា	-	-	-	-
ក្រោមស្តង់ដារ				
មានទ្រព្យធានា	-	-	190,000	774,060
សង្ស័យ				
មានទ្រព្យធានា	5,612	23,105	-	-
បាត់បង់				
មានទ្រព្យធានា	1,315,173	5,414,567	567,268	2,311,050
គ្មានទ្រព្យធានា	-	-	-	-
	13,308,652	54,791,720	11,493,550	46,824,723

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
ជ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)÷				
កម្ចីមានកាលកំណត់	7.8%-11%	7.8%-11%	7.8%-11%	7.8%-11%
ប្រាក់កម្ចីរបស់អតិថិជន÷				
ប្រាក់កម្ចីដល់ភាគីទីបី	6%-12%	6%-12%	6%-12%	6%-12%
ប្រាក់កម្ចីផ្តល់ឱ្យបុគ្គលិក	-	-	6%	6%

៨. ទ្រព្យសកម្មផ្សេងៗ

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់អាចទទួលបានពីប្រាក់បញ្ញើនិងប្រាក់តម្កល់នៅស្ថាប័នហិរញ្ញវត្ថុ	57,397	236,303	54,292	221,186
ការទទួលបានការប្រាក់ពីកម្ចីនិងបុរេប្រទាន	58,442	240,606	81,909	333,697
ការទូទាត់ជាមុន	18,614	76,634	18,614	75,833
	134,453	553,543	154,815	630,716

៩. ប្រាក់បញ្ញើតាមច្បាប់ជាមួយធនាគារជាតិនៃកម្ពុជា

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់លើការធានាដើមទុន	750,000	3,087,750	750,000	3,055,500
ប្រាក់តម្កល់បម្រុង	-	-	-	-
	750,000	3,087,750	750,000	3,055,500

ប្រាក់តម្កល់លើការធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ B7-01-136 ចុះថ្ងៃទី 15 ខែតុលា ឆ្នាំ 2001 ធនាគារនានាតម្រូវឱ្យរក្សាការធានានូវដើមទុន 10% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់បញ្ញើនេះមិនមានសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែអាចសងប្រាក់វិញនៅពេលដែលធនាគារឈប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជាដោយស្ម័គ្រចិត្ត។

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ថ្លៃដើម	ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី 1 ខែមករា	47,009	191,515	52,890	213,940
ការបន្ថែម	-	-	47,009	191,515
ការមិនទទួលស្គាល់	-	-	(52,890)	(215,474)
លំអៀងពីអត្រាប្តូរប្រាក់	-	2,021	-	1,534
នៅថ្ងៃទី 31 ខែ ធ្នូ	47,009	193,536	47,009	191,515
វិលសំបង្ករ				
នៅថ្ងៃទី 1 ខែមករា	9,141	37,241	46,440	187,850
វិលសំ	15,670	64,043	9,141	37,185
ការមិនទទួលស្គាល់	-	-	(46,440)	(188,918)
លំអៀងពីអត្រាប្តូរប្រាក់	-	863	-	1,124
នៅថ្ងៃទី 31 ខែ ធ្នូ	24,811	102,147	9,141	37,241
តម្លៃយោងនៅថ្ងៃទី 31 ខែ ធ្នូ	22,198	91,389	37,868	154,274

[ទំព័រដែលនៅសល់ត្រូវបានទុកចោលដោយចេតនា]

ធនាគារកម្ពុជា សារពើពន្ធ វិស័យហិរញ្ញវត្ថុ
របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

១១. ប្រាក់ និង គ្រឿងបរិក្ខារ

	ការជួសជុលកែលម្អ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងឧបករណ៍ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	ឧបករណ៍ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃដើម						
នៅថ្ងៃទី 01 ខែមករា ឆ្នាំ 2022	17,497	2,802	5,639	11,015	156,500	193,453
ការទិញបន្ថែម	-	-	-	-	-	-
នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	17,497	2,802	5,639	11,015	156,500	193,453
វិលសំបង់						
នៅថ្ងៃទី 01 ខែមករា ឆ្នាំ 2022	12,910	2,304	5,387	8,383	124,574	153,558
វិលសំ	917	125	252	655	7,982	9,931
នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	13,827	2,429	5,639	9,038	132,556	163,489
តម្លៃយោងក្នុងបញ្ជីគណនេយ្យ						
នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	3,670	373	-	1,977	23,944	29,964
ពាន់រៀល	15,110	1,536	-	8,139	98,577	123,362

[ទំព័រដែលនៅសល់ត្រូវបានទុកចោលដោយចេតនា]

ធនាគារអភិវឌ្ឍន៍ សាវត្រីន ឃីមីថល ភីអិលស៊ី
របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

១១. ទ្រព្យ និង គ្រឿងបរិក្ខារ (បន្ត)

	ការជួសជុលកែលម្អ គ្រឿងសង្ហារឹម និងឧបករណ៍		កុំព្យូទ័រ	ឧបករណ៍	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក				
ថ្លៃដើម						
នៅថ្ងៃទី 01 ខែមករា ឆ្នាំ 2021	17,497	2,802	5,639	11,015	156,500	193,453
ការទិញបន្ថែម	-	-	-	-	-	-
នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	17,497	2,802	5,639	11,015	156,500	193,453
រំលស់បង្ក						
នៅថ្ងៃទី 01 ខែមករា ឆ្នាំ 2021	11,763	2,138	5,135	7,655	113,931	140,622
រំលស់	1,147	166	252	728	10,643	12,936
នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	12,910	2,304	5,387	8,383	124,574	153,558
តម្លៃយោងក្នុងបញ្ជីគណនេយ្យ	4,587	498	252	2,632	31,926	39,895
នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	18,687	2,029	1,027	10,723	130,067	162,532
ពាន់រៀល						

[ទំព័រដែលនៅសល់ត្រូវបានទុកចោលដោយលេចត្រាយ]

១២. ទ្រព្យអរូបិយ

	ត្រីមាស ៣ ខែ ឆ្នាំ 2022		ត្រីមាស ៣ ខែ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម				
នៅថ្ងៃទី 1 ខែមករា	30,250	124,539	30,250	123,239
ការទិញបន្ថែម	-	-	-	-
នៅថ្ងៃទី 31 ខែ ធ្នូ	30,250	124,539	30,250	123,239
រំលស់បង្ក				
នៅថ្ងៃទី 1 ខែមករា	22,688	93,406	15,126	61,623
រំលស់ទ្រព្យសកម្មអរូបិយ	7,562	31,133	7,562	30,808
នៅថ្ងៃទី 31 ខែ ធ្នូ	30,250	124,539	22,688	92,431
តម្លៃយោងក្នុងបញ្ជីគណនេយ្យនៅថ្ងៃទី 31 ខែ ធ្នូ	-	-	7,562	30,808

១៣. ចំណុលផ្សេងៗ

	ត្រីមាស ៣ ខែ ឆ្នាំ 2022		ត្រីមាស ៣ ខែ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង្ក	18,002	74,114	26,860	109,428
បំណុលត្រូវផ្សេងៗ	19,576	80,595	16,995	69,237
	37,578	154,709	43,855	178,665

១៤. ដើមទុន

	ត្រីមាស ៣ ខែ ឆ្នាំ 2022		ត្រីមាស ៣ ខែ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចេញវិក័យបំត្រ និងបានបង់ពេញ				
តម្លៃភាគហ៊ុន 1 ដុល្លារអាមេរិកក្នុង 1 ភាគហ៊ុន:				
15,000,000 ហ៊ុន	15,000,000	60,000,000	15,000,000	60,000,000

១៥. ប្រាក់ចំណេញអន្តរកាល

ប្រាក់ចំណេញ ដែលបានរក្សាទុកអាចបែងចែកបានទាំងស្រុងតាមភាគលាភ។ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី 01 ខែ មករា ឆ្នាំ 2012 ការបែងចែកភាគលាភដល់ម្ចាស់ភាគហ៊ុនបរទេសគឺត្រូវបង់ពន្ធកាត់ទុកក្នុងអត្រា 14% ។

១៦. ចំណូលពីការប្រាក់

	សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022		សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីនិងបុរេប្រទាន	1,003,161	4,099,919	992,739	4,038,462
ការដាក់ប្រាក់និងប្រាក់តម្កល់នៅធនាគារនិងស្ថាប័ន ហិរញ្ញវត្ថុផ្សេងទៀត	131,549	537,641	105,899	430,797
	1,134,710	4,637,560	1,098,638	4,469,259

១៧. ចំណាយសម្រាប់បុគ្គលិក

	សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022		សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែ ប្រាក់ឧបត្ថម្ភ និង ប្រាក់រង្វាន់	642,217	2,624,741	536,336	2,181,815
ចំណាយផ្សេងៗ សម្រាប់បុគ្គលិក	2,116	8,648	3,946	16,052
	644,333	2,633,389	540,282	2,197,867

១៨. វិលវិល

	សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022		សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វិលវិលលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	15,670	64,043	9,141	37,185
វិលវិលលើគ្រឿងបរិក្ខារ	9,931	40,588	12,935	52,620
វិលវិលលើទ្រព្យអរូបិយ	7,562	30,906	7,563	30,766
	33,163	135,537	29,639	120,571

[ទំព័រដែលនៅសល់ត្រូវបានទុកចោលដោយចេតនា]

១៩. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022		សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយថ្លៃគ្រប់គ្រង	120,000	490,440	120,000	488,160
ចំណាយខាតលើការប្តូរប្រាក់	42,315	172,941	34,735	141,302
ថ្លៃអាជ្ញាប័ណ្ណ និងសមាជិកភាព	17,178	70,206	17,263	70,226
ចំណាយការិយាល័យ	12,358	50,507	12,433	50,577
ចំណាយថ្លៃសេវាផ្នែកច្បាប់ និងវិជ្ជាជីវៈ	11,550	47,205	10,450	42,511
ចំណាយថ្លៃស៊ើបអង្កេត	5,222	21,342	5,152	20,958
ចំណាយលើការដឹកជញ្ជូន	4,857	19,851	5,190	21,113
ចំណាយប្រើប្រាស់ទឹក ភ្លើង	3,413	13,949	2,810	11,431
ចំណាយលើការទំនាក់ទំនង	3,200	13,078	3,374	13,725
ចំណាយលើសេវាសន្តិសុខ	3,135	12,813	3,135	12,753
ចំណាយពន្ធផ្សេងៗ	1,043	4,263	1,041	4,235
ចំណាយផ្សេងៗ	9,909	40,499	7,679	31,239
ចំណាយផ្សព្វផ្សាយ	-	-	1,045	4,251
ចំណាយលើការពិន័យ	-	-	15,826	64,380
	234,180	957,094	240,133	976,861

២០. ចំណាយឥណទានរំពឹងទុក (“ECL”)

	សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022		សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចី និងបុរេប្រទាន	605,210	2,473,493	462,988	1,883,435
ការដាក់ប្រាក់និងប្រាក់តម្កល់នៅធនាគារនិងស្ថាប័ន ហិរញ្ញវត្ថុផ្សេងទៀត	(1,518)	(6,204)	636	2,587
	603,692	2,467,289	463,624	1,886,022

[ទំព័រដែលនៅសល់ត្រូវបានទុកចោលដោយចេតនា]

២១. ពន្ធលើប្រាក់ចំណូល

(ក) ពន្ធពន្យារជាទ្រព្យសកម្ម/ (បំណុល)

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលបានមកពី៖

	ការទទួលស្គាល់ក្នុង របាយការណ៍ចំណេញ ឬខាត		ថ្ងៃទី31 ខែធ្នូ ដុល្លារអាមេរិក
	ថ្ងៃទី31 ខែមករា ដុល្លារអាមេរិក	ដុល្លារអាមេរិក	
2021			
ទ្រព្យនិងគ្រឿងបរិក្ខារ	-	-	-
ការព្យាករណ៍លើការខាតបង់ឥណទាន	62,335	44,000	106,335
សរុប	62,335	44,000	106,335
ពាន់រៀល	253,953	179,256	433,209

	ការទទួលស្គាល់ក្នុង របាយការណ៍ចំណេញ ឬខាត		ថ្ងៃទី31 ខែធ្នូ ដុល្លារអាមេរិក
	ថ្ងៃទី31 ខែមករា ដុល្លារអាមេរិក	ដុល្លារអាមេរិក	
2022			
ទ្រព្យនិងគ្រឿងបរិក្ខារ	-	-	-
ការព្យាករណ៍លើការខាតបង់ឥណទាន	106,335	(21,791)	84,544
សរុប	106,335	(21,791)	84,544
ពាន់រៀល	437,781	(89,714)	348,068

នេះបង្ហាញពីបំណុលពន្ធពន្យារ ដែលបានកើតឡើងសម្រាប់សំវិធានធន ក្រោមស្តង់ដារ សង្ស័យ និងលើការខាតបង់ប្រាក់
សម្រាប់ប្រាក់កម្ចី និងបុរេប្រទានដែលត្រូវកាត់ចេញសម្រាប់ការគណនាចំណាយពន្ធលើប្រាក់ចំណូលរបស់ធនាគារ
ក្រោមប្រកាសលេខ 1535 MEF ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2016 ។

(ខ) បំណុលពន្ធលើប្រាក់ចំណូល

	នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022		នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី 1 ខែមករា	7,000	28,518	137,163	554,824
ចំណាយពន្ធលើប្រាក់ចំណេញបច្ចុប្បន្ន	11,777	48,133	17,854	72,630
ពន្ធលើប្រាក់ចំណេញដែលបានបង់ក្នុងឆ្នាំ	(15,244)	(62,302)	(119,065)	(484,356)
ការកាត់ត្រាលើសពីឆ្នាំមុន	(3,533)	(14,439)	(28,952)	(117,777)
លំអៀងពីអត្រាប្តូរប្រាក់	-	90	-	3,197
នៅថ្ងៃទី 31 ខែធ្នូ	-	-	7,000	28,518

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022		សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធបញ្ចប់				
សម្រាប់ឆ្នាំហិរញ្ញវត្ថុ	11,777	48,133	17,854	72,630
ការកត់ត្រាលើសពីឆ្នាំមុន	(3,533)	(14,439)	(28,952)	(117,777)
	8,244	33,694	(11,098)	(45,147)
ចំណូលពន្ធពន្យា				
សម្រាប់ឆ្នាំហិរញ្ញវត្ថុបញ្ចប់	21,791	89,059	(44,000)	(178,992)
	30,035	122,753	(55,098)	(224,139)

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូលសាជីវកម្មទាំងពន្ធលើប្រាក់ចំណេញ ក្នុងអត្រា 20 ភាគរយ (%) នៃប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមា 1 ភាគរយ (%) នៃប្រាក់ចំណូលដុលទៅតាម តួរលេខមួយណាដែលខ្ពស់ជាងគេ។

ការកែសម្រួលចំណាយពន្ធលើប្រាក់ចំណេញ អនុវត្តចំពោះប្រាក់ចំណេញមុនពេលបង់ពន្ធលើអត្រាពន្ធសាជីវកម្មទៅនឹង ការចំណាយពន្ធលើប្រាក់ចំណេញ តាមពន្ធមានប្រសិទ្ធភាពរបស់ធនាគារមានដូចខាងក្រោម៖

	សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022		សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតមុនបង់ពន្ធ	(346,291)	(1,415,291)	(143,919)	(585,462)
ពន្ធលើអត្រាពន្ធ 20%	(69,258)	(283,058)	(28,784)	(117,093)
ចំណាយដែលមិនអាចកាត់បាន	3,502	14,313	2,829	11,508
ការកត់ត្រាលើសពីឆ្នាំមុន	-	-	(28,952)	(117,777)
ផ្សេងៗ	-	-	(191)	(777)
ពន្ធលើប្រាក់ចំណូល 20% (A)	(65,756)	(268,745)	(55,098)	(224,139)
ពន្ធអប្បបរមា 1% នៃប្រាក់ចំណូល (B)	11,777	48,133	-	-
ការកត់ត្រាលើសពីឆ្នាំមុន	(3,533)	(14,439)	-	-
ពន្ធពន្យា	21,791	89,059	-	-
ការប៉ាន់ស្មានចំណាយលើពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន (ខ្ពស់ជាង A ឬ B)	30,035	122,753	(55,098)	(224,139)

២២. បេតិកភណ្ឌនៃពន្ធ

ប្រព័ន្ធពន្ធដារនៅកម្ពុជាមានសភាពថ្មី ហើយត្រូវបានកំណត់ដោយពន្ធជាច្រើននិងច្បាប់ ដែលមានការផ្លាស់ប្តូរជាញឹកញាប់ដែលជារឿយៗមិនច្បាស់និងស្ថិតក្រោមការបកស្រាយ។ ការបកស្រាយខុសគ្នាច្រើនមានក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការជាច្រើន។ ពន្ធត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការពិន័យ និងការគិតការប្រាក់។

អង្គហេតុទាំងនេះអាចបង្កើតហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជាបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាបំណុលពន្ធត្រូវបានផ្តល់ជូនគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយច្បាប់ពន្ធរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយអាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នា និងផលប៉ះពាល់អាចមានសារៈសំខាន់ចាប់តាំងពីការបកស្រាយរបស់ធនាគារ។

២៣. ព័ត៌មាននៃបេតិកភណ្ឌនៃពន្ធនានា

(ក) ការផ្ទៀងផ្ទាត់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទានមានដូចខាងក្រោម៖

	សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី 1 ខែមករា	31,506	128,355	-	-
ការផ្លាស់ប្តូរលំហូរសាច់ប្រាក់ហិរញ្ញប្បទាន				
ការសងប្រាក់ដើម	(15,126)	(61,820)	(15,503)	(63,066)
ការសងការប្រាក់	(1,809)	(7,393)	(1,432)	(5,825)
	(16,935)	(69,213)	(16,935)	(68,891)
ការផ្លាស់ប្តូរមិនមែនសាច់ប្រាក់				
ការជួលថ្មី	-	-	47,009	191,515
ចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត	1,809	7,393	1,432	5,825
ការមិនទទួលស្គាល់	-	901	-	(94)
	1,809	8,294	48,441	197,246
លំអៀងពីអត្រាប្តូរប្រាក់	-	-	-	-
នៅថ្ងៃទី 31 ខែ ធ្នូ	16,380	67,436	31,506	128,355

(ខ) សាច់ប្រាក់និងសមមូលសាច់ប្រាក់មានដូចខាងក្រោម៖

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់នៅក្នុងដៃ	535	2,203	1,180	4,807
ការដាក់ប្រាក់និងប្រាក់តម្កល់នៅស្ថាប័នហិរញ្ញវត្ថុ	2,627,705	10,818,262	4,167,882	16,979,951
	2,628,240	10,820,465	4,169,062	16,984,758
ដក៖ ប្រាក់បញ្ញើដែលមានរយៈពេលលើសពី ៣ ខែ	2,054,196	8,457,125	1,210,000	4,929,540
	574,044	2,363,340	2,959,062	12,055,218

២៩. ការបង្ហាញព័ត៌មានសម្ព័ន្ធ

(ក) អត្តសញ្ញាណរបស់ញាតិសម្ព័ន្ធ

ភាគីនានាត្រូវបានចាត់ទុកថាមានទំនាក់ទំនងជាមួយធនាគារ ប្រសិនបើធនាគារមានសមត្ថភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រង ឬរួមគ្នាគ្រប់គ្រង ឬធ្វើសកម្មភាពយ៉ាងសំខាន់លើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិការ ឬផ្ទុយទៅវិញ ឬធនាគារ និង ភាគីពាក់ព័ន្ធ គឺជាកម្មវត្ថុដែលត្រូវបានគ្រប់គ្រងជាមួយ។

បន្ថែមលើព័ត៌មាន ដែលបានរៀបរាប់នៅកន្លែងផ្សេងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុធនាគារ មានទំនាក់ទំនងទាក់ទងជាមួយអភិបាល ឬថ្នាក់ដឹកនាំសំខាន់ៗ និងអង្គភាពដទៃទៀតដែលស្ថិតនៅក្នុងសម្ព័ន្ធក្រុមហ៊ុនតែមួយផងដែរ។

(ខ) ប្រតិបត្តិការ និងសមតុល្យរបស់ញាតិសម្ព័ន្ធដែលសំខាន់ៗ

ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ធនាគារមានប្រតិបត្តិការសំខាន់ៗដូចខាងក្រោមជាមួយញាតិសម្ព័ន្ធក្នុងឆ្នាំហិរញ្ញវត្ថុនេះ៖

សំណងបុគ្គលិកផ្នែកគ្រប់គ្រងសំខាន់ៗ	៣១ ខែ ធ្នូ ឆ្នាំ 2022		៣១ ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	476,004	1,945,428	386,291	1,571,432
ថ្លៃសេវាគ្រប់គ្រង	120,000	490,440	120,000	488,160

២៥. ឧបករណ៍ហិរញ្ញវត្ថុ

ហានិភ័យចម្បងៗ ដែលកើតឡើងពីឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារក្នុងដំណើរការអាជីវកម្មធម្មតា គឺហានិភ័យប្រតិបត្តិការ ហានិភ័យឥណទានហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ដែលងាយរងគ្រោះ។

ធនាគារមិនមានកិច្ចសន្យាប្តូរប្រាក់បរទេសនិងអត្រាប្តូរប្រាក់ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួនឡើយ។

ហានិភ័យទាំងនេះត្រូវបានកំណត់ដោយគោលនយោបាយ និងការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារដែលបានពិពណ៌នាខាងក្រោម។

២៥.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលនយោបាយរបស់ធនាគារទាក់ទងនឹងសកម្មភាពសំខាន់ៗនៃធនាគារមានដូចខាងក្រោម៖

(ក) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការគឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោលដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ ឬធ្វេសប្រហែសរបស់បុគ្គលិក បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងពិភពខាងក្រៅផងដែរ ក្រៅពីហានិភ័យទាំងនេះ ហានិភ័យឥណទានទីផ្សារនិងសាច់ប្រាក់ងាយស្រួលក៏ជាកត្តាដែលកើតឡើងពីតម្រូវការច្បាប់និងបទប្បញ្ញត្តិ និងស្តង់ដារដែលទទួលយកជាទូទៅនៃការអនុវត្តរបស់ធនាគារ ។

ការខាតបង់លើហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើងដើម្បីត្រួតពិនិត្យ និងការធ្វើរបាយការណ៍អាជីវកម្មឱ្យបានត្រឹមត្រូវដោយអង្គភាពគ្រប់គ្រងនិងជំនួយការដែលឯករាជ្យពីអង្គភាពអាជីវកម្មនិងការត្រួតពិនិត្យដែលផ្តល់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារត្រូវឱ្យមានការបង្កើតវេយស្ត័រនានា និងគោលនយោបាយរបស់ធនាគារ។ គោលនយោបាយ និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតអាជ្ញាធរចុះហត្ថលេខាកំណត់និយមន័យនៃប្រព័ន្ធត្រួតពិនិត្យនីតិវិធីត្រួតពិនិត្យ និងរៀបចំឯកសារនិងអនុលោមតាមបទប្បញ្ញត្តិនិងតម្រូវការផ្នែកច្បាប់ផ្សេងទៀត។

(ខ) ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាការបាត់បង់សក្តានុពលនៃប្រាក់ចំណូល និងការខាតបង់ប្រាក់ដើមក្នុងទម្រង់នៃសិទ្ធិធនជាតំលាក់ ដែលជាលទ្ធផលនៃការមិនសងរបស់អ្នកខ្ចី ឬដៃគូរតាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចីនិងវិនិយោគ។

កត្តាចម្បងចំពោះហានិភ័យឥណទានកើតឡើងតាមរយៈប្រាក់កម្ចីរបស់ខ្លួន ដែលផ្តល់អោយអតិថិជន។ ចំនួនហានិភ័យឥណទាននៅក្នុងបញ្ហានេះត្រូវបានបង្ហាញដោយតម្លៃយោងនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ សកម្មភាពផ្តល់ប្រាក់កម្ចីត្រូវបានដឹកនាំដោយគោលការណ៍ឥណទានរបស់ធនាគារដើម្បីធានាថាគោលបំណងរួម នៅក្នុងការផ្តល់ប្រាក់កម្ចីត្រូវបានសម្រេច។ ឧទាហរណ៍ អតិថិជនមានលទ្ធភាព និងទ្រព្យសង ដូច្នោះហានិភ័យនៃឱនភាពឥណទានត្រូវបានកើតឡើង។ គោលការណ៍ឥណទានកត់ត្រាគោលការណ៍ប្រាក់កម្ចីរូបបញ្ជី និងដំណើរការអនុម័តឥណទាន និងនីតិវិធីដែលត្រូវបានអនុវត្តដើម្បីធានាបាននូវការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ធនាគាររក្សាទ្រព្យបញ្ជី សម្រាប់ប្រាក់កម្ចីដែលផ្តល់អោយអតិថិជនក្នុងទម្រង់ជាផលប្រយោជន៍បញ្ជីលើទ្រព្យសម្បត្តិ និងការធានា។ ការប៉ាន់ប្រមាណតម្លៃសមស្របគឺផ្អែកលើការវាយតម្លៃនៃទ្រព្យបញ្ជី ដែលត្រូវបានវាយតម្លៃនៅពេលខ្ចីហើយជាទូទៅមិនត្រូវបានធ្វើបច្ចុប្បន្នភាពឡើយ លើកលែងតែពេលដែលប្រាក់កម្ចីត្រូវបានវាយតម្លៃថាជាកម្ចីជាប់សង្ស័យ។

(I) ការវាស់វែងហានិភ័យឥណទាន

ការព្យាករណ៍នៃឱនភាព ឬគ្មានលទ្ធភាពសងបំណុលរបស់អ្នកខ្ចីក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS 9 គឺត្រូវកត់សម្គាល់លើរយៈពេលសងជាមួយនឹងកាលវិភាគសង សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទានចាប់តាំងពីដើមដំបូងឬឱនភាពឥណទានដូចកាលបរិច្ឆេទចុះបញ្ជី។ ឧបករណ៍ហិរញ្ញវត្ថុដែលគួរឱ្យកត់សម្គាល់ នៅក្នុងហានិភ័យឥណទានត្រូវបានទទួលស្គាល់ជាមួយនឹងការបាត់បង់លទ្ធភាពសងក្នុងរយៈពេល 12ខែ។ នៅក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានប្រុងទុកជាបីដំណាក់កាលដោយផ្អែកលើចលនាទាក់ទងនៅក្នុងហានិភ័យឥណទាន។

ដំណាក់កាលទី1 រាប់បញ្ចូលទាំងឧបករណ៍ហិរញ្ញវត្ថុដែលមិនមានការកើនឡើងគួរឱ្យកត់សម្គាល់លើហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូងការ ឬការថយចុះឥណទាននៅកាលបរិច្ឆេទរបាយការណ៍។ ចំពោះទ្រព្យទាំងនេះនឹងត្រូវបានទទួលស្គាល់ជាហានិភ័យឥណទានក្នុងករណីមានការខកខានសង ឬគ្មានលទ្ធភាពសងឥណទានក្នុងរយៈពេល 12 ខែ ។

ដំណាក់កាលទី 2 ការទទួលស្គាល់ចាប់តាំងពីមានការសញ្ញាណកើនឡើងគួរឱ្យកត់សម្គាល់ លើហានិភ័យឥណទានរួមបញ្ចូលទាំងភស្តុតាងដែលបញ្ជាក់ពីការចុះខ្សោយនៃលទ្ធភាពសង។ ចំពោះទ្រព្យទាំងនេះ ចំណាយឥណទានរំពឹងទុកពេញមួយជីវិតត្រូវបានទទួលស្គាល់។

ដំណាក់កាលទី 3 រាប់បញ្ចូលទាំងឧបករណ៍ហិរញ្ញវត្ថុ ដែលមានភស្តុតាងបញ្ជាក់ពីការចុះខ្សោយនៅកាលបរិច្ឆេទនៃការវាយការណ៍។ ចំពោះទ្រព្យទាំងនេះឥណទានរំពឹងទុកពេញមួយជីវិត ត្រូវបានទទួលស្គាល់។ ទ្រព្យដែលមានការថយចុះឥណទានត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ចំណាយឥណទានរំពឹងទុកតែងតែត្រូវបានវាស់វែងតាមមូលដ្ឋាន អាយុកាលពេញមួយជីវិតរបស់វា (ដំណាក់កាលទី ៣) ។

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលធនាគារបានអនុម័តក្នុងការដោះស្រាយតម្រូវការស្តង់ដារលើការវាស់វែងសំវិធានធនគឺ៖

(១) ការកើនឡើងនូវហានិភ័យឥណទាន (“ SICR”)

ការវាយតម្លៃលើ SICR គឺជាការវិភាគពហុមុខងារនិងរួមផ្តែកលើព័ត៌មានលាយបញ្ចូលគ្នារវាងបរិមាណនិង / ឬគុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃប្រាក់កម្ចីដែលខូចមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតចាប់តាំងពីការទទួលស្គាល់ដំបូងដែរ ឬក៏អត់ គេត្រូវប្រៀបធៀបរវាង ហានិភ័យបច្ចុប្បន្ននៃប្រាក់កម្ចីដែលខូចនៅកាលបរិច្ឆេទនៃរបាយការណ៍ ជាមួយនឹងហានិភ័យនៃការកម្ចីដែលខូចនៅពេលដែលទទួលស្គាល់ដំបូង។

(២) និយមន័យនៃឱនភាពឥណទាន

ប្រាក់កម្ចី និងបុរេប្រទាន

ធនាគារចាត់ថ្នាក់ឥណទាននិងបុរេប្រទាន ដែលមានឱនភាពនៅពេលដែលត្រូវតាមលក្ខណៈវិនិច្ឆ័យមួយ ឬច្រើនដូចតទៅនេះ៖

- ប្រាក់ដើមឬការប្រាក់ ឬក៏ទាំងប្រាក់ដើមនិងការប្រាក់ បានផុតកំណត់ក្នុងរយៈពេលច្រើនជាង 3 ខែសម្រាប់ប្រាក់កម្ចីរយៈពេលខ្លី និងរយៈពេល 1 ឆ្នាំសម្រាប់ប្រាក់កម្ចីរយៈពេលវែង ។
- ប្រាក់កម្ចីត្រូវបានបង្ខំឱ្យថយចុះដោយសារហេតុផលផ្សេងៗដូចជាការក្រៀមធន ។
- ប្រាក់កម្ចីត្រូវបានចាត់ថ្នាក់ជាការខាតបង់តាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

(៣) និយមន័យនៃការខកខានទូទាត់សង

ប្រាក់កម្ចីនិងបុរេប្រទាន

ធនាគារកំណត់ថា ឧបករណ៍ហិរញ្ញវត្ថុខកខានទូទាត់សងនៅពេលដែលវាមានលក្ខណៈវិនិច្ឆ័យមួយ ឬច្រើនដូចខាងក្រោម៖

- ឱនភាពឥណទាន និងលុបចោល

(៤) ការវាស់ស្ទង់ ECL - ធាតុចូលការសន្មត និងបច្ចេកទេសវិភាគស្ថាន

ECL ត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានរយៈពេល 12 ខែ ឬ ក៏អាយុកាលពេញមួយជីវិត អាស្រ័យលើថាតើការកើនឡើងនូវហានិភ័យឥណទានបានកើតឡើងតាំងពីការទទួលស្គាល់ដំបូង ឬថាតើទ្រព្យនោះត្រូវបានចាត់ទុកថាជាឥណទានចុះខ្សោយ ។ អាយុកាល 12 ខែឬអាយុកាលពេញមួយជីវិតគ្រប់បញ្ហាពិសេសណាមួយឆ្ពោះទៅមុខជាច្រើននិងត្រូវបាន

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

ថ្លឹងថ្លែងដោយផ្អែកលើប្រូបាប៊ីលីតេដែលអាចកើតឡើងសម្រាប់សេណារីយ៉ូនីមួយៗ។ ECL អាចត្រូវបានវាយតម្លៃនិងវាស់វែងដោយផ្អែកលើមូលដ្ឋានសមូហភាពឬបុគ្គល ។

ចំពោះការវាយតម្លៃសមូហភាព ECL ត្រូវបានកំណត់ដោយការប៉ាន់ប្រមាណលទ្ធភាពនៃប្រូបាប៊ីលីតេនៃការខកខានទូទាត់សង (Probabilities Default (“PD”)) ការខាតបង់ពីការខកខានទូទាត់សង (Loss Given Default (“LGD”)) និងផលប៉ះពាល់ពីការខកខានទូទាត់សង (Exposure At Default (“EAD”)) សម្រាប់ខែអនាគតនីមួយៗនិងសម្រាប់បុគ្គលម្នាក់ៗឬជារួម។ សមាសធាតុទាំងបីត្រូវបានគ្រប់គ្រងដើម្បីធានា ECL សម្រាប់ខែអនាគតនីមួយៗ ហើយបន្ទាប់មកធ្វើអប្បបរមា ទៅកាលបរិច្ឆេទរបាយការណ៍ រួចហើយបូកសរុបចូលគ្នា។ អត្រាបញ្ចុះតម្លៃដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដើម្បីប្រហាក់ប្រហែល ។

សម្រាប់ការវាយតម្លៃបុគ្គលសំរិទ្ធជានធន ECL ត្រូវបានកំណត់ដោយការប្រៀបធៀបភាពលេចធ្លោជាមួយនឹងតម្លៃចរន្តលំហូរសាច់ប្រាក់ដែលរំពឹងថានឹងទទួលបានពីអ្នកខ្ចី ។

ប្រូបាប៊ីលីតេនៃការខកខានទូទាត់សង

PD បង្ហាញពីលទ្ធភាពរបស់អ្នកខ្ចីនឹងមិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនក្នុងរយៈពេល 12 ខែបន្ទាប់ (12 ខែ PD) ឬរយៈពេលមួយជីវិតដែលនៅសល់ (កាតព្វកិច្ចពេញមួយ PD) ។

PD ត្រូវបានយកមកពឹងផ្អែកលើវិធីសាស្ត្រគំរូ ដែលការវិភាគស្ថិតិនិងការវិនិច្ឆ័យអ្នកជំនាញត្រូវបានអនុវត្តដើម្បីកំណត់ព្រំដែននិក្ខេបដែលទាក់ទងនឹងភាពមិនប្រក្រតីនៃប្រវត្តិនៃការខកខានទូទាត់សងដែលបានអង្កេត។ គំរូនេះពឹងផ្អែកលើគួលេខហានិភ័យនិងការជាប់ទាក់ទងរបស់វាជាមួយនឹងភាពមិនប្រក្រតី នៃប្រវត្តិនៃការខកខានទូទាត់សងដែលបានអង្កេតដើម្បីព្យាករណ៍ PD រយៈពេល 12 ខែ។ PD ត្រូវបានបង្កើតឡើងដោយប្រើអថេរសេដ្ឋកិច្ចម៉ាក្រូដែលបានព្យាករណ៍ (“MEV”) ជាមួយនឹងការប្រើប្រូបាប៊ីលីតេនៃការរស់រានរហូតដល់អាយុកាលកំណត់នៃប្រាក់កម្ចី។

ផលប៉ះពាល់ពីការខកខានទូទាត់សង

EAD គឺជាចំនួនទឹកប្រាក់សរុប ដែលធនាគារត្រូវបានប៉ះពាល់នៅពេលដែលអ្នកខ្ចីខកខានទូទាត់សង។ EADs ដែលមានរយៈពេល 12 ខែនិងពេញមួយជីវិតត្រូវបានកំណត់ដោយផ្អែកលើទម្រង់បង់ប្រាក់ដែលរំពឹងទុក។ ចំពោះការរំលស់និងប្រាក់កម្ចីសងវិញ នេះផ្អែកលើការសងតាមកិច្ចសន្យាដែលជំពាក់ក្នុងរយៈពេលខ្លី 12 ខែឬ កាលកំណត់ដែលនៅសល់។

ការខាតបង់ពីការខកខានទូទាត់សង

LGD តំណាងឱ្យការរំពឹងទុករបស់ធនាគារអំពីវិសាលភាពនៃការខាតបង់លើការប៉ះពាល់ពីការខកខានទូទាត់សង។ LGD ប្រែប្រួលទៅតាមប្រភេទនៃដៃគូរកម្ចី និងអតិថិភាពនៃការទាមទារសំណង និងលទ្ធភាពនៃការដាក់បញ្ចាំឬការគាំទ្រណែនាំទានផ្សេងទៀត។ LGD ត្រូវបានបង្ហាញជាការខាតបង់ភាគរយក្នុងមួយឯកតានៃការប៉ះពាល់នៅពេលមានបញ្ហា។

LGDs ដែលមានរយៈពេល 12 ខែនិងពេញមួយជីវិតត្រូវបានកំណត់ដោយផ្អែកលើកត្តាដែលជះឥទ្ធិពលដល់ការស្តារឡើងវិញដែលបានឡើងក្រោយការខកខានទូទាត់សង។ ទាំងនេះខុសគ្នាតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលបានធានា នេះផ្អែកទៅលើប្រភេទវត្ថុបញ្ចាំ និងតម្លៃវត្ថុបញ្ចាំដែលបានគ្រោងទុក ធ្វើអប្បហារទៅរកតម្លៃទីផ្សារ/ តម្លៃនៃការលក់បង្ខំ ដើម្បីយកមកទូទាត់ឡើងវិញ។
- ចំពោះផលិតផលដែលគ្មានទ្រព្យធានា LGD ជាធម្មតាត្រូវបានកំណត់នៅកម្រិតផលិតផលដោយ សារ ការសងត្រឡប់មានកំរិតតាមរយៈអ្នកខ្ចីផ្សេងៗគ្នា។ LGD ត្រូវបានជះឥទ្ធិពលដោយយុទ្ធសាស្ត្រប្រមូល ប្រាក់ ដោយរួមទាំងការលក់កិច្ចសន្យាឥណទាន ។

ការសន្មតដែលទាក់ទងនឹងការគណនា ECL ត្រូវបានត្រួតពិនិត្យនិងពិនិត្យឡើងវិញជាទៀងទាត់។ មិនមានការផ្លាស់ប្តូរ បច្ចេកទេសប៉ាន់ស្មានឬការសន្មតសំខាន់ៗដែលបានធ្វើឡើងក្នុងកំឡុងពេលនៃរបាយការណ៍នោះទេ។

(៥) ព័ត៌មានព្យាករណ៍សេដ្ឋកិច្ចបណ្តុះបណ្តាលក្នុងម៉ូដែល ECL

ការប៉ាន់ស្មានរបស់ ECL ត្រូវបញ្ចូលព័ត៌មានព្យាករណ៍សេដ្ឋកិច្ច។ ធនាគារបានធ្វើការវិភាគស្ថិតិផ្អែកលើបទពិសោធន៍ ជាប្រវត្តិសាស្ត្រ និងបានកំណត់នូវអថេរសេដ្ឋកិច្ច សំខាន់ៗដែលប៉ះពាល់ដល់ហានិភ័យឥណទាន និងការខាតបង់ឥណ ទានដែលរំពឹងទុកសម្រាប់ផលប៉ះពាល់ត្រឹមត្រូវ។ ទំនាក់ទំនងនៃអថេរសេដ្ឋកិច្ចទាំងនេះនៅលើ PD, EAD និង LGD ត្រូវបាន កំណត់ដោយអនុវត្តការវិភាគស្ថិតិតាមបែបវិហារស៊ីន ដើម្បីស្វែងយល់ពីការផ្លាស់ប្តូរ ផលប៉ះពាល់នៃអថេរទាំងនេះមាន ជាប្រវត្តិសាស្ត្រលើ អត្រាខូច និងលើសមាសធាតុនៃ PD និង LGD ។ អថេរសេដ្ឋកិច្ចទាំងនេះនិងផលប៉ះពាល់របស់វាទៅ លើ PD, EAD និង LGD ខុសគ្នាតាមឧបករណ៍ហិរញ្ញវត្ថុ។ តាមការវិនិច្ឆ័យអ្នកជំនាញក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការ នេះដែរ។ ដូចគ្នានឹងការព្យាករណ៍សេដ្ឋកិច្ចនេះដែរ ការព្យាករណ៍និងលទ្ធភាពនៃការកើតឡើងគឺស្ថិតនៅក្រោមកម្រិតនៃ ភាពមិនច្បាស់លាស់នៃលទ្ធផលហើយដូច្នេះលទ្ធផលជាក់ស្តែងអាចខុសគ្នានឹងអ្វីដែលបានគ្រោងទុក។ ធនាគារពិចារណា ការព្យាករណ៍ទាំងនេះ ដើម្បីបង្ហាញពីការប៉ាន់ស្មានដ៏ល្អបំផុតរបស់ខ្លួនអំពីលទ្ធផលដែលអាចកើតមាននិងបង្ហាញសម ស្របនៃស្ថានភាពដែលអាចកើតមាន។ ទម្ងន់សេណារីយ៉ូចំនួនសេណារីយ៉ូ និងលក្ខណៈសម្បត្តិរបស់ពួកគេត្រូវបានវាយ តម្លៃជាទៀងទាត់។

(៦) ការប្រមូលផ្តុំនៃការប៉ះពាល់សម្រាប់ ECL វាស់វែងជាមូលដ្ឋានសមូហភាព

ចំពោះបទប្បញ្ញត្តិនៃនិរន្តរភាពឥណទានរំពឹងទុក ដែលយកចិត្តទុកដាក់សមូហភាពការដាក់ជាក្រុមត្រូវបានអនុវត្តដោយផ្អែកលើ លក្ខណៈហានិភ័យរួមដូចជា ការបង្ហាញហានិភ័យនៅក្នុងក្រុមតែមួយ ។

ក្នុងការចាត់ជាក្រុមនេះត្រូវតែមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដែលអាចជឿជាក់បានតាមស្ថិតិ។ នៅពេលដែលមិន មានព័ត៌មានគ្រប់គ្រាន់ខាងធនាគារត្រូវពិចារណាលើការបន្ថែមទិន្នន័យទាំងក្នុង និងខាងក្រៅបន្ថែមដើម្បីប្រើប្រាស់ម៉ូដែល ECL ។ ភាពសមស្របនៃក្រុមត្រូវបានត្រួតពិនិត្យនិងពិនិត្យឡើងវិញតាមកាលកំណត់។

(ក) ការគ្រប់គ្រងកម្រិតហានិភ័យនិងគោលនយោបាយកាត់បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការនិងផ្តល់ប្រាក់កម្ចី និងបុរេប្រទានដល់បុគ្គលឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ កំណត់និងផ្តោតលើការគ្រប់គ្រងហានិភ័យឥណទាននៅពេលដែលអ្នកខ្ចីត្រូវបានកំណត់អត្តសញ្ញាណ។ ធនាគារប្រើគោលការណ៍និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ទម្លាប់នៃការធ្វើទាំងនេះ គឺការទទួល បាននូវសុវត្ថិភាពក្នុងទម្រង់ជារតុបញ្ចាំសម្រាប់ប្រាក់កម្ចីដល់អតិថិជនដែលជាទម្លាប់ធម្មតា។ ធនាគារអនុវត្តគោលការណ៍ ណែនាំស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។

ប្រភេទវត្ថុបញ្ចាំសំខាន់ៗដែលធនាគារសុវត្ថិភាពសម្រាប់ប្រាក់កម្ចីជូនអតិថិជនគឺ៖

- ប្រាក់កម្ចីហ៊ុំប៉ូតែកលើទ្រព្យសម្បត្តិលំនៅដ្ឋាន (ដីធ្លីអគារនិងទ្រព្យសម្បត្តិផ្សេងទៀត)
- គិតកំរៃលើទ្រព្យសម្បត្តិអាជីវកម្មដូចជាដីធ្លីនិងអគារ
- សាច់ប្រាក់ជាទម្រង់ប្រាក់បញ្ញើមានកំណត់

(ខ) ឱនភាព និងការផ្តល់គោលនយោបាយ

ធនាគារតម្រូវឱ្យអនុវត្តតាមចំណាត់ថ្នាក់ឥណទាន និងការផ្តល់ឥណទានជាកាតព្វកិច្ចស្របតាមប្រកាសលេខ 7-017-344 និង B7-018-001 ចុះថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2017 និងថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 តាមចំណាត់ថ្នាក់និងការផ្តល់ឥណទាន។ គោលការណ៍នៃឱនភាពត្រូវបានកំណត់នៅក្នុងកំណត់សម្គាល់ 5.8 (ក) ។ នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗធនាគារវាយតម្លៃថា តើទ្រព្យសកម្មហិរញ្ញវត្ថុណាមួយនៃថ្លៃដើមរំលស់មានឱនភាពឥណទាន។

ប្រាក់កម្ចី និង បុរេប្រទាន

ធនាគារប្រើប្រាស់វិធីសាស្ត្រទូទៅ ដែលមាន 3 ដំណាក់កាលក្នុងការវាស់វែង ការខាតបង់ឥណទានរំពឹងទុកសម្រាប់ប្រាក់កម្ចី និងបុរេប្រទាន។

ការគណនាអត្រានៃការខាតរំពឹងទុក គឺផ្អែកទៅលើបច្ចេកទេសប៉ាន់ស្មានដូចដែលបានរៀបរាប់ក្នុងកំណត់សម្គាល់ 25.1 (ខ)(1)។

ជាទូទៅធនាគារកំណត់ប្រាក់កម្ចី និង បុរេប្រទានទៅបុគ្គលដែលពាក់ព័ន្ធមានហានិភ័យឥណទានទាប។ ធនាគារសន្មត់ថាមាន ការកើនឡើងនូវហានិភ័យឥណទានខ្លាំងនៅពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គល ដែលពាក់ព័ន្ធមានការធ្លាក់ចុះខ្លាំង។ ដោយសារតែធនាគារអាចកំណត់នូវពេលវេលានៃសំណងពីបុគ្គលដែលពាក់ព័ន្ធបាន ធនាគារកំណត់ថាប្រាក់កម្ចីនិងបុរេប្រទាន ខកខានទូទាំងសងនៅពេលដែលបុគ្គលម្ចីនិមិត្តអាចសងបាននៅពេលដែលត្រូវសង។ ធនាគារកំណត់កម្ចីពីបុគ្គលពាក់ព័ន្ធថាជាឱនភាពឥណទាននៅពេលដែលបុគ្គលម្ចីនិមិត្ត ទំនងជាមិនអាចទូទាត់សងបំណុលទាំងមូល ឬបុគ្គលម្ចីនិមិត្តបន្តខាត ឬបុគ្គលម្ចីនិមិត្តមានឱនភាពលើមូលធនសរុប។

ធនាគារកំណត់ប្រូបាប៊ីលីតេនៃភាពមិនទៀងទាត់សម្រាប់ប្រាក់កម្ចី និងបុរេប្រទានទាំងនេះដោយប្រើប្រាស់ព័ត៌មានផ្ទៃក្នុង និងខាងក្រៅដែលកើតមានឡើង។

[ទំព័រដែលនៅសល់ត្រូវបានទុកចោលដោយចេតនា]

កតាណាងកម្រៃសេវា លាវចំនួន បែបវិសាល ភីអិលស៊ី
របាយការណ៍ប្រចាំឆ្នាំសម្រាប់ការិយាល័យចំនួនថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

ព័ត៌មានអំពីការប្រឈមនឹងហានិភ័យឥណទាន និងសិទ្ធិបានធនខាតបង់ដែលត្រូវបានគណនាក្រោម CIFRS 9 សម្រាប់ប្រាក់កម្ចី និងប្រែប្រួលបានត្រូវបានសង្ខេបដូចខាងក្រោម៖

ការខាតបង់ឥណទានរំពឹងទុកក្នុងមួយអាយុកាល
- មិនមែនឥណទាន
និងភាព

	ចំនួនសរុប (ដំណាក់កាលទី 1)	ដុល្លារអាមេរិក	ការខាតបង់ឥណទានរំពឹងទុកក្នុងមួយអាយុកាល (ដំណាក់កាលទី 1)	ដុល្លារអាមេរិក	ការខាតបង់ឥណទានរំពឹងទុកក្នុងមួយអាយុកាល (ដំណាក់កាលទី 2)	ដុល្លារអាមេរិក	ការខាតបង់ឥណទានដែលរំពឹងទុកក្នុងមួយអាយុកាល (ដំណាក់កាលទី 3)	ដុល្លារអាមេរិក	ចំនួនទឹកប្រាក់យោង
2022									
1-30 ថ្ងៃហួសកាលកំណត់	11,387,867	(285,327)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	-	-	-	11,102,540	ដុល្លារអាមេរិក
30 -90 ថ្ងៃហួសកាលកំណត់	600,000	-	-	(140,361)	-	-	-	459,639	
ច្រើនជាង 90 ថ្ងៃ	1,320,785	-	-	-	-	(1,312,233)	-	8,552	
	13,308,652	(285,327)		(140,361)		(1,312,233)		11,570,731	
ពាន់រៀល	54,791,720	(1,174,691)		(577,866)		(5,402,463)		47,636,700	
2021									
1-30 ថ្ងៃហួសកាលកំណត់	9,712,161	(247,460)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	-	-	-	9,464,701	ដុល្លារអាមេរិក
30 -90 ថ្ងៃហួសកាលកំណត់	774,120	-	-	(149,766)	-	-	-	624,354	
ច្រើនជាង 90 ថ្ងៃ	1,007,269	-	-	-	-	(735,484)	-	271,785	
	11,493,550	(247,460)		(149,766)		(735,484)		10,360,840	
ពាន់រៀល	46,824,723	(1,008,152)		(610,147)		(2,996,362)		42,210,062	

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

ចលនានេះគឺជាសំវិធានធនការបាត់បង់ទាក់ទងនឹងប្រាក់កម្ចី និងបុរេប្រទានត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី 8 ។

គណនីត្រូវទទួលផ្សេងៗ

គណនីត្រូវទទួលផ្សេងៗក៏ជាកម្មវត្ថុតម្រូវអោយមានការធ្វើការវិនិច្ឆ័យតាម CIFRS 9 ការខាតបង់លើឱនភាពនៃគណនីត្រូវទទួលផ្សេងៗ មិនសារវន្តដូច្នោះវាមិនត្រូវបានធ្វើការបង្ហាញជូនទេ។

សមតុល្យសាច់ប្រាក់និងធនាគារ

ចលនានេះគឺជាសំវិធានធនការបាត់បង់ទាក់ទងនឹងសាច់ប្រាក់និងសមតុល្យធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី 6 ។

(គ) ហានិភ័យឥណទានជាអតិបរមាមុនពេលដាក់ទុនក្នុងក្រុមហ៊ុន ឬការពង្រឹងឥណទានផ្សេងៗ

ហានិភ័យឥណទានដែលកើតឡើងពីសកម្មភាពនិងតារាងតុល្យការមានដូចខាងក្រោម៖

ការប្រឈមមុខនឹងហានិភ័យឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ៖

	៣១ ខែ ធ្នូ ឆ្នាំ 2022		៣១ ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យធនាគារ - ដុល	2,627,705	10,818,262	4,167,882	16,979,951
ប្រាក់បញ្ញើនិងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា- ដុល				
ប្រាក់កម្ចីនិងបុរេប្រទាន - ដុល	13,308,652	54,791,720	11,493,550	46,824,723
ទ្រព្យសកម្មផ្សេងទៀត	115,839	476,909	136,201	554,883
	16,052,196	66,086,891	15,797,633	64,359,557
ហានិភ័យឥណទានទាក់ទងនឹងតារាងតុល្យការ				
ផ្នែកដែលមិនប្រើនៃឥណទាន	-	-	-	-
សរុបហានិភ័យឥណទានអតិបរមា	16,052,196	66,086,891	15,797,633	64,359,557

(ឃ) ការប្រឈមហានិភ័យឥណទាន

នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហានិភ័យឥណទានជាអតិបរមា ត្រូវបានបង្ហាញដោយតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ បន្ទាប់ពីដកសំវិធានធនណាមួយសម្រាប់ការខាតបង់លើឱនភាពនៃតម្លៃ (បើអាចអនុវត្តបាន) ។

ប្រាក់កម្ចីដែលមានលក្ខខណ្ឌដែលបានចរចាឡើងវិញ/ ប្រាក់កម្ចីកែលម្អឡើងវិញ

ប្រាក់កម្ចី ដែលមានលក្ខខណ្ឌដែលត្រូវបានចរចាឡើងវិញគឺជាប្រាក់កម្ចីដែលត្រូវបានកំណត់ពេលវេលាប្រាក់កម្ចីឡើងវិញដោយអនុលោមតាមកិច្ចព្រមព្រៀង ដែលបានកំណត់កាលវិភាគសងថ្មីតាមកាលកំណត់ដែលកើតឡើងដោយភាពទន់ខ្សោយនៅក្នុងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីនិង / ឬអសមត្ថភាពក្នុងការសងប្រាក់កម្ចីដូចដែលបានព្រមព្រៀងគ្នា។ ប្រាក់កម្ចីដែលត្រូវកែលម្អឡើងវិញបានពីងផ្នែកលើមូលដ្ឋាននៃចក្ខុវិស័យអាជីវកម្ម និងសមត្ថភាពក្នុងការសងប្រាក់របស់អ្នកខ្ចីយោងតាមការព្យាករណ៍លំហូរសាច់ប្រាក់ថ្មីដែលគាំទ្រដោយទស្សនវិស័យអាជីវកម្មដែលបានធ្វើបច្ចុប្បន្នភាព និងលក្ខខណ្ឌទីផ្សារទូទៅដែលផ្អែកលើការប៉ាន់ស្មានជាក់ស្តែងដោយប្រុងប្រយ័ត្ន។

នៅពេលដែលប្រាក់កម្ចីត្រូវបានរៀបចំឡើងវិញវានៅតែស្ថិតក្នុងប្រភេទដដែលឯករាជ្យនៃការអនុវត្តគួរជាទីពេញចិត្តបន្ទាប់ពីកែលម្អឡើងវិញ។ ការចាត់ចំណាត់ថ្នាក់មិនត្រូវបានកែលម្អទេដោយឯកភាពមិនមានបំណុលហួសកាលកំណត់សងជាប្រាក់ដើម និងការប្រាក់ក្នុងរយៈពេល ៣ ឆ្នាំនិងក្នុងរយៈពេលមិនតិចជាង 3 ខែ ។

គោលការណ៍លុបចោល

ដោយអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាធនាគារនឹងលុបចោលនូវប្រាក់កម្ចី / ប្រាក់កម្ចីជាមុន ឬចំណែកណាមួយនៃប្រាក់កម្ចីពីតារាងតុល្យការរបស់ខ្លួន នៅពេលធនាគារចាត់បង់សិទ្ធិគ្រប់គ្រងកិច្ចសន្យាលើប្រាក់កម្ចីឬ នៅពេលដែលប្រាក់កម្ចីទាំងអស់ឬផ្នែកខ្លះត្រូវបានចាត់ទុកថាមិនអាចទារបាន ឬមិនមានការរំពឹងទុកពិតប្រាកដនៃការសង ត្រលប់វិញ។

បញ្ជី

ធនាគាររក្សាទ្រព្យបញ្ជីចំពោះប្រាក់កម្ចី និងបុរេប្រទានក្នុងទម្រង់នៃផលប្រយោជន៍បញ្ជីលើទ្រព្យសម្បត្តិនិង / ឬការធានា។ ការប៉ាន់ប្រមាណនៃតម្លៃសមរម្យគឺផ្អែកលើតម្លៃនៃវត្ថុបញ្ជីដែលបានវាយតម្លៃប្រចាំឆ្នាំ។ ពុំមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលធនាគារទទួលបានក្នុងឆ្នាំនោះទេ វត្ថុបញ្ជីដែលបានរក្សាដើម្បីធានាលំហាតិក៏យលើប្រាក់កម្ចីនិងបុរេប្រទាន។ ទ្រព្យសម្បត្តិដែលត្រូវរឹបអូសត្រូវលក់បង្ខំក្នុងរយៈពេលមួយឆ្នាំតាមតម្រូវការរបស់គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងត្រូវបានចាត់ថ្នាក់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុជាទ្រព្យដែលបានរឹបអូស។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការវិភាគនៃការប្រមូលផ្តុំហានិភ័យឥណទានពីប្រាក់កម្ចី និងបុរេប្រទាននៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី 8 ទៅលើរបាយការណ៍ហិរញ្ញវត្ថុ។

(១) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យនៃការបាត់បង់ ដែលកើតឡើងពីការផ្លាស់ប្តូរមិនល្អនៅក្នុងកម្រិតនៃតម្លៃឬអត្រាទីផ្សារដែលសមាសធាតុសំខាន់ពីរគឺហានិភ័យប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។ ហានិភ័យទីផ្សារដែលកើតឡើងពីសកម្មភាពជួញដូរ ត្រូវបានគ្រប់គ្រងដោយការសម្គាល់ទីផ្សារជំហរពាណិជ្ជកម្មប្រឆាំងនឹងការកំណត់ហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន។

(I) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសសំដៅទៅលើ ការផ្លាស់ប្តូរអត្រាប្តូរប្រាក់គ្រប់ពេលនៅពេលមានប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស។ ធនាគាររក្សាគោលការណ៍មិនប្តូររូបិយនៅពេលអត្រាប្រែប្រួលខ្លាំង។ រាល់ការប្តូររូបិយប័ណ្ណបរទេសត្រូវបានត្រួតពិនិត្យឡើងវិញដើម្បីកាត់បន្ថយកម្រិតនៃការខាតបង់ ។

(II) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់សំដៅទៅលើភាពប្រែប្រួល នៃប្រាក់ចំណូលការប្រាក់សុទ្ធដែលបណ្តាលមកពីការផ្លាស់ប្តូរកម្រិតអត្រាការប្រាក់និងការផ្លាស់ប្តូរសមាសភាពទ្រព្យសកម្មនិងបំណុល។ ហានិភ័យអត្រាការប្រាក់ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងដិតដល់នូវប្រាក់ចំណេញលើការវិនិយោគ ការកំណត់តម្លៃទីផ្សារ ការចំណាយនៃមូលនិធិ និងតាមរយៈការ

វិភាគគម្លាតភាពអត្រាការប្រាក់។ ការកាត់បន្ថយសក្តានុពលនៃប្រាក់ចំណូលការប្រាក់សុទ្ធពីចលនាអត្រាការប្រាក់ ត្រូវបាន ត្រួតពិនិត្យ និងកំណត់ដើម្បីទប់ទល់នឹងហានិភ័យ ។

ហានិភ័យនៃអត្រាការប្រាក់របស់ធនាគារដោយផ្អែកលើតម្រូវការនៃឧបករណ៍ហិរញ្ញវត្ថុនៅក្នុងការវិបិច្ឆេទរបាយការណ៍ ត្រូវ បានបង្ហាញនៅក្នុងកំណត់ត្រាផ្សេងៗគ្នានៅនឹងរបាយការណ៍ហិរញ្ញវត្ថុ។

ការវិភាគបម្រែបម្រួលតម្លៃសមស្រប សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ ។

ធនាគារមិនរាប់បញ្ចូលបំណុលដែលមានអត្រាថេរតាមតម្លៃជាក់ស្តែង តាមរយៈប្រាក់ចំណេញឬខាតបង់ទេហើយធនាគារក៏ មិនមាន derivative នៅដំណាច់ឆ្នាំដែរ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នៅកាលបរិច្ឆេទរបាយការណ៍នឹងមិនប៉ះពាល់ ដល់ប្រាក់ចំណេញឬខាតទេ។

ការវិភាគបម្រែបម្រួលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាប្រែប្រួល ។

ធនាគារមិនមានអត្រាឡើងចុះខ្លាំងគួរឱ្យកត់សម្គាល់ទេ។ រាល់ការផ្លាស់ប្តូរដែលអាចធ្វើទៅបានក្នុងអត្រាការប្រាក់ដែលឡើង ចុះខ្លាំងនៅក្នុងបញ្ចប់នៃរយៈពេលរបាយការណ៍មិនមានផលប៉ះពាល់ដល់ប្រាក់ចំណេញក្រោយបង់ពន្ធទេ និងប្រាក់ចំណូល ផ្សេងៗទៀតរបស់ធនាគារមិនមានការវិភាគពីភាពប្រែប្រួលណាមួយត្រូវបានបង្ហាញឡើយ។

(III) ហានិភ័យនៃដើមទុន

ធនាគារមិនមានការវិនិយោគលើផ្សារមូលបត្រឡើយ ហេតុដូច្នេះហើយមិនត្រូវប្រឈមនឹងហានិភ័យតម្លៃភាគហ៊ុនទេ។

(២) ហានិភ័យសាច់ប្រាក់ចាយស្រួល

ហានិភ័យនៃសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងសមត្ថភាពក្នុងការរក្សាទ្រព្យសម្បត្តិងាយស្រួលឱ្យបានគ្រប់គ្រាន់ដើម្បីធានា កាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេនៅពេលមានកង្វះ ។

បន្ថែមលើការអនុលោមភាពពេញលេញ នៃតម្រូវការសាច់ប្រាក់ងាយស្រួលការអ្នកគ្រប់គ្រងធនាគារតាមដានយ៉ាងជិតស្និទ្ធ នូវរាល់លំហូរចូលនិងលំហូរចេញ និងគំនិតនៃរបាយការណ៍ជាប្រចាំ។ ការផ្លាស់ប្តូរប្រាក់កម្ចី របស់អតិថិជនត្រូវបានត្រួត ពិនិត្យលើតម្រូវការសាច់ប្រាក់ងាយស្រួលដើម្បីធានាបាននូវសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញ វត្ថុរបស់ខ្លួននិងនៅពេលដែលពួកគេត្រូវបង់។

ធនាគារកម្ពុជា សាវ័ន្ត វិបស៊ីស ភីអិលស៊ី
របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយាល័យចុងខែទី 31 ខែ ធ្នូ ឆ្នាំ 2022

តារាងទិន្នន័យ

តារាងខាងក្រោមបង្ហាញពីទម្រង់កាលកំណត់នៃបំណុលហិរញ្ញវត្ថុនៅក្នុងការិយាល័យចុងខែទី 31 ខែ ធ្នូ ឆ្នាំ 2022 (រាប់បញ្ចូលទាំងការទូទាត់ការប្រាក់
គណនាដោយប្រើអត្រាកំរិតសន្យា ឬប្រសិនបើមានការឡើងចុះខ្លាំងដោយផ្អែកលើអត្រាទៅតាមបញ្ចប់នៃរយៈពេលបាយការណ៍) ។

2022	អត្រាមធ្យម ការប្រាក់ %	ចំនួនយោង ដុល្លារអាមេរិក	លំហូរសាច់ប្រាក់ ដុល្លារអាមេរិក	កិច្ចសន្យាមិនទាន់ធ្វើឱនភាព		លើសពី 5 ឆ្នាំ ដុល្លារអាមេរិក
				រយៈពេល 01 ឆ្នាំ	ក្នុងរយៈពេល 1-5 ឆ្នាំ ដុល្លារអាមេរិក	
<u>បំណុលហិរញ្ញវត្ថុដែលមិនមែនជាទិន្នន័យផ្គត់ផ្គង់</u>						
បំណុលផ្សេងទៀត	8%	37,578	37,578	37,578	-	-
បំណុលភតិសន្យា		16,380	16,934	16,934	-	-
		53,958	54,512	54,512	-	-
ពាន់រៀល		222,145	224,426	224,426	-	-
2021						
<u>បំណុលហិរញ្ញវត្ថុដែលមិនមែនជាទិន្នន័យផ្គត់ផ្គង់</u>						
អត្រាមធ្យម ការប្រាក់ %		ចំនួនយោង ដុល្លារអាមេរិក	លំហូរសាច់ប្រាក់ ដុល្លារអាមេរិក	កិច្ចសន្យាមិនរាប់បញ្ចូលក្នុង ពេល 01 ឆ្នាំ រយៈពេល 01 ឆ្នាំ ដុល្លារអាមេរិក	ក្នុងរយៈពេល 1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក
អត្រាមធ្យម ការប្រាក់ %	N/A	43,855	43,855	43,855	-	-
បំណុលផ្សេងទៀត	8%	31,506	33,868	16,934	16,934	-
បំណុលភតិសន្យា		75,361	77,723	60,789	16,934	-
		307,021	316,644	247,654	68,989	-

២៥.២ ការគ្រប់គ្រងហានិភ័យមូលធន

(ក) ដើមទុនដែលមានបទប្បញ្ញត្តិ

គោលបំណងរបស់ធនាគារ ការគ្រប់គ្រងលើដើមទុនមានភាពច្បាស់លាស់ជាង “មូលធនកម្ម” នៅសម្រាប់របាយការណ៍ហិរញ្ញវត្ថុ។

- ដើម្បីអនុវត្តតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ដើម្បីធានាដល់លទ្ធភាពអាជីវកម្មរបស់ធនាគារក្នុងផ្តល់ប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុននិងអត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងទៀត
- ដើម្បីថែរក្សាមូលដ្ឋានដើមទុនជ័រវិញមាំមួនឈានដល់ការអភិវឌ្ឍអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យធនាគារទាំងអស់ (1) បំពេញនូវតម្រូវការដើមទុនអប្បបរមានិង (2) អនុលោមតាមតម្រូវការសោធនភាពសាច់ប្រាក់និងតម្រូវការផ្សេងទៀត។

(ខ) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការនិងសកម្មភាពជាក់លាក់ គឺមានទំហំធំធេងដែលជំរុញដោយការបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញដែលសម្រេចបានលើដើមទុនដែលបានបម្រុងទុក។ ចំនួនដើមទុនដែលបានបម្រុងទុកសម្រាប់ប្រតិបត្តិការឬសកម្មភាពនីមួយៗផ្អែកទៅលើដើមទុន ដែលមានបទប្បញ្ញត្តិ ។

មិនមានការផ្លាស់ប្តូរវិធីសាស្ត្ររបស់ធនាគារក្នុងការគ្រប់គ្រងដើមទុនក្នុងឆ្នាំហិរញ្ញវត្ថុទេ។

២៥.៣ ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ថ្លៃវិលស័	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យសាច់ប្រាក់និងសមតុល្យធនាគារ	535	2,203	1,180	4,807
ប្រាក់បញ្ញើនិងប្រាក់តម្កល់នៅស្ថាប័នហិរញ្ញវត្ថុ	2,625,137	10,807,689	4,163,796	16,963,305
ប្រាក់កម្ចី និងបុរេប្រទាន	11,570,731	47,636,700	10,360,840	42,210,062
ទ្រព្យសកម្មផ្សេងៗ	115,839	476,909	136,201	554,883
ប្រាក់បញ្ញើតាមច្បាប់មាននៅធនាគារជាតិនៃកម្ពុជា	750,000	3,087,750	750,000	3,055,500
	15,062,242	62,011,251	15,412,017	62,788,557

បំណុលហិរញ្ញវត្ថុ ថ្លៃវិលស័	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលផ្សេងទៀត	37,578	154,709	43,855	178,665
បំណុលភតិសន្យា	16,380	67,436	31,506	128,355
	53,958	222,145	75,361	307,020

២៥.៤ ចំណេញ ឬការខាតបង់ដែលកើតឡើងពីឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ថ្លៃវិលស័	នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022		នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញសុទ្ធដែលទទួលស្គាល់នៅក្នុង របាយការណ៍ប្រាក់ចំណេញ ឬខាត	531,018	2,170,271	635,014	2,583,237
	531,018	2,170,271	635,014	2,583,237

បំណុលហិរញ្ញវត្ថុ ថ្លៃវិលស័	នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022		នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការខាតបង់សុទ្ធត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍ប្រាក់ចំណេញ ឬខាត	(1,809)	(7,393)	(1,432)	(5,825)
	(1,809)	(7,393)	(1,432)	(5,825)

២៥.៥ ព័ត៌មានអំពីតម្លៃសមស្រប

ព័ត៌មានអំពីតម្លៃសមស្របទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ ដែលត្រូវបានកាត់រយៈពេល 12 ខែ ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ពួកគេ ដោយសារអាយុកាលរយៈពេលខ្លីទាក់ទង និងឧបករណ៍ហិរញ្ញវត្ថុ ឬតាមតម្រូវការ។

២៦. ការអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ចុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី 27 ខែ មីនា ឆ្នាំ 2023 ។